



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ




របាយការណ៍
ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥



ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)
ទ្រព្យសកម្មសរុប		២.២៨៩.២៧៨.៣៨១	១.៧៧៣.៣២៤.៦១៧	១.៦០២.៨២៤.៩៤០
បំណុលសរុប		១.០៦៤.២៧៧.០៧៦	៧០៣.៤២២.៨៤១	៦៣០.៧៨០.០៦៤
មូលធនសរុប		១.២២៥.០០១.៣០៥	១.០៦៩.៩០១.៧៧៦	៩៧២.០៤៤.៨៧៦
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣
ចំណូលសរុប		១៨៩.៩០០.២៦៦	១២៦.៧១៦.៣៧២	១០០.០៧២.៧៨០
ចំណេញមុនបង់ពន្ធ		៩២.៥០០.១៩៣	៧២.៤១០.០២៣	៨.៩៨០.៧៥៦
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៧៧.៣៣៧.៦៨៦	៦៣.៤៨៣.៨៤៣	៤.០៣២.២២០
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		៧៧.៣៣៧.៦៨៦	៥០.៤១៤.៣៨២	៤.០៣២.២២០
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អនុបាតសោធនភាព		៨,៨៩%	២៥,៧៤%	២៦,៩២%
អនុបាត	អនុបាតចរន្ត	២,១៦	២,៣៨	១,៩៤
សន្ទនីយភាព	អនុបាតចរន្តលឿន	១,៩៥	២,០៦	១,៦៩
		ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣
អនុបាត ចំណេញ ភាព	ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម	៣,៣៨%	៣,៥៨%	០,២៥%
	ផលចំណេញក្នុងមួយឯកតាមូលធន	៦,៣១%	៥,៩៣%	០,៤១%
	គំលាតចំណេញដុល	៣៦,២៣%	២៨,៥១%	២១,៧១%
	គំលាតចំណេញភាព	៤០,៧៣%	៥០,១០%	៤,០៣ %
	ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	៩០១,៦៧	៧៤០,១៥	៤៧,០១
អនុបាតលទ្ធភាពសងការប្រាក់		៤២,៥១	៤០,៤៧	៥,០

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប





តារាងហ៊ុនិករបស់ កសស

ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ "ក"	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥ %
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ "ខ"	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩ %
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ "គ"	ឯកជន	២១.៤៤២.៩៩២	៤,៧៦ %
សរុប			៤៥០.៣០២.៨២៨	១០០ %

តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ "គ" របស់ កសស

ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០ %
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២ %
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០ %
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨ %
សរុប		២១.៤៤២.៩៩២	១០០ %



សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម លូ គីមឈន់
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាប្រធានអគ្គនាយក



ឯកឧត្តម លួន ថិន
តំណាងក្រសួងសាធារណការ
និងដឹកជញ្ជូន



ឯកឧត្តម បូឌុន សាថាវង្ស
តំណាងក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ



ឯកឧត្តម គីម ស៊ីផន
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ៊ុន មុន្នីវណ្ណ
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនកងកជន



លោក លូ លីខេង
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



សេចក្តីថ្លែង

**ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាប្រធានអគ្គនាយក**

តាងនាម ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវ របាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។

ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ របស់ព្រះរាជាណាចក្រកម្ពុជា រយៈពេលជាងពីរទសវត្សរ៍នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងបន្តដោយ សម្តេចមហាបវរធិបតី **ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានការអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ។ ជាមោទនភាព និងកិត្តិយសដ៏ធំធេងដោយនៅក្នុងឆ្នាំ២០២៥នេះ កសស សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១.៣៤៧.៧២៦ TEUs កើនឡើង ៣០,៥៧% ទោះបីស្ថិតក្នុងកាលៈទេសៈ ប្រតិបត្តិការមានភាពមមាញឹកខ្លាំង និងលើសពីសមត្ថភាព ព្រមទាំងស្ថានភាពនៃការបិទព្រំដែនគោកកម្ពុជា-ថៃ ។ ជាមួយគ្នានេះ យើងមានមោទនភាពដែលកំពង់ផែដើរតួនាទីជាច្រកទ្វារនាំទំនិញចេញ-ចូលដ៏សំខាន់ និងឯករាជ្យ អាចជួយដោះស្រាយបញ្ហាប្រឈម ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងកំពុងអភិវឌ្ឍខ្លួនជាបណ្តើរៗ ស្របតាមចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិក (The Project for the Development of the Master Plan to Transform Sihanoukville Port into a Regional Port and Logistics Hub) ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តំបន់ទន្លេមេគង្គ និងលើសពីនេះទៀត ជាទស្សនវិស័យដ៏ឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រពីរដ្ឋាភិបាលជប៉ុន ។

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន) ប្រជាជន-រដ្ឋាភិបាលជប៉ុន សមត្ថកិច្ច-ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់ផែទាំងអស់ រួមទាំងបងប្អូន បុគ្គលិក-កម្មករ កសស ដែលបានខិតខំបំពេញការងារ ប្រកបដោយភាពម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់ ជាលទ្ធផល បរិមាណកុងតឺន័រឆ្លងកាត់ កសស នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មានចំនួន ៣៨៨.៤៣៦ TEUs កើនឡើង ១១៦.៩៨៣ TEUs ស្មើនឹង ៤៣,១០% ដែលធ្វើឱ្យប្រាក់ចំណូលសរុបមានចំនួន ១៨៩.៩០០.២៦៦.០០០ រៀល កើនឡើង ៦៣.១៨៣.៨៩៤.០០០ រៀល ស្មើនឹង ៤៩,៨៦% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។

កសស ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យនាឆ្នាំ២០៥០ ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការប្រើប្រាស់បរិវត្តកម្មឌីជីថល និងជម្រុញការតភ្ជាប់ ។ ទន្ទឹមហ្នឹងនេះ កសស កំពុងបន្តពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការអភិវឌ្ឍន៍សមត្ថភាពជំនាញ ការបណ្តុះបណ្តាល ដើម្បីធានាបាននូវប្រសិទ្ធភាព គុណតម្លៃខ្ពស់ ទាន់ពេលវេលា និងផ្តល់ភាពជឿទុកចិត្តជូនអ្នកប្រើប្រាស់ផែ ជាពិសេសក្នុងការសម្រេចនូវលទ្ធផលល្អប្រសើរប្រយោជន៍ជូនដល់ភាគហ៊ុនិក ។

➢ ដើម្បីឆ្លើយតបនឹង កំណើនបរិមាណកុងតឺនឺនឆ្លងកាត់ កសស ក៏ដូចជាតម្រូវការរបស់អតិថិជន កសស មាន ទិសដៅការងារចម្បង ដូចខាងក្រោម៖

- ប្រតិបត្តិការ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តាមទិសដៅ និងតម្រូវការរបស់ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា
- បន្តអនុវត្តការងារតាមផែនការដែលបានគ្រោងទុក
- បង្កើនគុណភាពសេវាកម្មឥតឈប់ឈរ តាមរយៈការជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែ និងគ្រឿងចក្របន្ថែមទៀត, សហការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ផែ និងអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងមធ្យោបាយគ្រឿងចក្រទំនើបៗ ស្របតាមនវានុវត្តន៍អន្តរជាតិ
- សហការជាមួយដៃគូអភិវឌ្ឍន៍ សិក្សាជាជំហានៗ និងមានផែនការច្បាស់លាស់កសាងផែទឹកជ្រៅ ស្របតាមទស្សនវិស័យ និងកំណើនកុងតឺនឺនឆ្លងកាត់
- ពង្រឹងគោលការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទាំងអស់គ្នា ចូលរួមលើកកម្ពស់ការ អភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអាណាព្យាបាលទាំងពីរ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន) អាជ្ញាធរដែនដី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធ ដែលជានិច្ចកាលតែងតែគាំទ្រ និងចូលរួមបំពេញភារកិច្ចរួមជាមួយនឹងកំពង់ផែ ផ្តល់នូវគុណភាពសេវាកម្មប្រកប ដោយប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់អតិថិជន រហូតសម្រេចបានលទ្ធផលល្អប្រសើរ ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦



លូ គឹមឈន់

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	I
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	II
សមាសភាពក្រុមប្រឹក្សាភិបាល	IV
សេចក្តីផ្តើមរបស់ប្រធានអគ្គនាយក	V
ផ្នែកទី១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំរិតផែស្វយ័តក្នុងព្រះសីហនុ	០១
ក- អត្តសញ្ញាណកំរិតផែស្វយ័តក្នុងព្រះសីហនុ	០២
ខ- លក្ខណៈនៃធុរកិច្ច	០២
គ- ព្រឹត្តិការណ៍សំខាន់ៗ របស់កំរិតផែស្វយ័តក្នុងព្រះសីហនុ	០៤
ផ្នែកទី២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច.....	០៥
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	០៦
ខ- រចនាសម្ព័ន្ធចំណូល	០៩
ផ្នែកទី៣ : របាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ.....	១០
ផ្នែកទី៤ : ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	១២
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១៣
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១៨
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៩
ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៩
ង- ផលប៉ះពាល់នៃអតិផរណា	២០
ច- គោលនយោបាយសេដ្ឋកិច្ចសារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	២០
ផ្នែកទី៥ : ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពិភាក្សានិយោគិន	២១
ហត្ថលេខាអភិបាលរបស់កំរិតផែស្វយ័តក្នុងព្រះសីហនុ.....	២៣
ឧបសម្ព័ន្ធ	២៤

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់
ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ផ្នែកទី១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំពង់ផែស្វយ័តក្នុងព្រះសីហនុ

ក- អត្តសញ្ញាណកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ : កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)
ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង) : PORT AUTONOME DE SIHANOUKVILLE "PAS"
ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស) : SIHANOUKVILLE AUTONOMOUS PORT
លេខកូដស្តង់ដារ : KH1000060009
អាសយដ្ឋាន : តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ : (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១
ទំនាក់ទំនងវិនិយោគិន : (៨៥៥) ៧៨ ៤៩៦ ៧៨៩
គេហទំព័រ : www.pas.gov.kh
អ៊ីម៉ែល : pasinfo@pas.gov.kh
វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម : MOC-37805504 ពណ.ចបព
ចុះបញ្ជីក្រោមលេខ : 00074638
កាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម : ២១ កុម្ភៈ ២០១៧
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ : ០៥៨/១៧/គ.ម.ក/ស.ស.វ
កាលបរិច្ឆេទ : ០៩ ឧសភា ២០១៧
ឈ្មោះតំណាងបុគ្គលបោះផ្សាយ : **ឯកឧត្តម លូ គឹមឈន់**

ខ- លក្ខណៈនៃបុរេកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ។ កំពង់ផែស្ថិតនៅឆកកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅស្នូលសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដោយពុំមានគ្រោះរញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ និងមានជម្រៅទឹកជ្រៅ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លូងនាវាជាប្រចាំឡើយ ។

កសស ជាមជ្ឈមណ្ឌលចែកចាយ និងផ្គត់ផ្គង់ទំនិញ ដែលមានការប្រមូលផ្តុំប្រព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទក្នុងការផ្តល់សេវាជូនអតិថិជន និងអ្នកប្រើប្រាស់ផងដែរ តភ្ជាប់ទៅរាជធានីភ្នំពេញតាមផ្លូវគោក ដោយផ្លូវជាតិលេខ៤ មានប្រវែង ២២៦ គីឡូម៉ែត្រ ឬ តាមផ្លូវជាតិលេខ៣ កាត់តាមទីរួមខេត្តកំពត មានប្រវែង ២៤៤ គីឡូម៉ែត្រ ឬ ផ្លូវល្បឿនលឿនមានប្រវែង ១៨៧ គីឡូម៉ែត្រ ។ ក្រៅពីផ្លូវគោក កសស ត្រូវបានតភ្ជាប់ដោយខ្សែចង្ហើង ភាគខាងត្បូងពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ និងតាមផ្លូវអាកាស តភ្ជាប់ពីខេត្តសៀមរាប រាជធានីភ្នំពេញ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន មកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

ក្នុងនាមជាអាជ្ញាធរ និងប្រតិបត្តិករផង កសស មានកម្មវត្ថុអាជីវកម្ម និងសេវាកម្ម ដូចខាងក្រោម៖

- កណ្តាលការិយាល័យ នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន
- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស
- ការផ្ទេរមធ្យោបាយដឹកជញ្ជូន "Transshipment"

កសស មានចំណតផែសរុបប្រវែង ១.៨៦០ ម៉ែត្រ ដោយចែកជា ១៣ ចំណតដូចខាងក្រោម៖

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណត
១	ស្ថានីយ៍ផែ អ្នកដំណើរ (ចំណតផែចាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ១ និងលេខ៣៖ ជម្រៅទឹក ៩ ម៉ែត្រ ដល់ ១៣ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ២ និងលេខ៤ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវាដែលមាន ជម្រៅក្រោម ៧ ម៉ែត្រ ចូលចតបាន។
២	ស្ថានីយ៍ផែ បន្ថែម (ចំណតផែថ្មី)	កុងតឺន័រ	៣៥០	៥០០	លេខ៥ (ផ្នែកខាងលិច) ប្រវែង ៩៧ ម៉ែត្រ សម្រាប់នាវាទំនិញទូទៅ និងលេខ៦ (ផ្នែកខាង កើត)៖ ប្រវែង ២៥៣ ម៉ែត្រ ជម្រៅទឹក ១០,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រ មានជម្រៅទឹក ៩,៥ ម៉ែត្រ ចូលចតបាន ។
៣	ស្ថានីយ៍ផែ កុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ៧ និងលេខ៨៖ ជម្រៅទឹក ១១,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៥ ម៉ែត្រ ចូលចតបាន ។
៤	ស្ថានីយ៍ផែ ពហុបំណង	អ្នកដំណើរ ទំនិញរាយ និងរុក្ខរកប្រេង	៣៣០	២០០	ផែពហុបំណង មានប្រវែង ៣៣០ ម៉ែត្រ និង ជម្រៅទឹក ១៣,៥ ម៉ែត្រ សម្រាប់ ប្រតិបត្តិការ លើកដាក់ទំនិញរាយ និងទំនិញទូទៅ ដែលអាច អនុញ្ញាតឱ្យ នាវាចំណុះ ៥០.០០០ DWT ចូល ចតបាន និងចំណតផែមូលដ្ឋាន ផ្គត់ផ្គង់ការរុក រក រ៉ែប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ ដើម្បីបម្រើសេវាកសុ ភារកម្ម សម្រាប់ការរុករកប្រេង ក្នុងដែនសមុទ្រ កម្ពុជា។
៥	ស្ថានីយ៍ផែថ្ម	ដឹកប្រេង	៥៣	៥	ចំណតផែប្រេង៖ ជម្រៅ ៤,៥ ម៉ែត្រ ហើយមាន ប្រវែងសរុបក្រោម ៨០ ម៉ែត្រ ។ ឧបករណ៍ទាក់ព្វ កែច្នៃ ត្រូវបានរៀបចំសម្រាប់នាវាប្រេង ដែលមាន ជម្រៅ បាតក្រោម ៦ ម៉ែត្រ និងប្រវែងក្រោម ១១០ ម៉ែត្រ ធ្វើការចូលចតបាន។

• ស្ថានីយ៍រថភ្លើងដឹកកុងតឺន័រ

ក្រៅពីចំណតផែខាងលើ កសស បានផ្តល់សេវាកម្មលើកដាក់កុងតឺន័រ ទៅលើ និងចុះពីរថភ្លើង ដោយមាន កិច្ចសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក្នុងការដឹកជញ្ជូនទំនិញ កុងតឺន័រ តាមប្រព័ន្ធផ្លូវដែក ទៅមកភ្នំពេញ-កសស ។

• តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បន្ថែមពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុង ព្រះសីហនុ លើផ្ទៃដីទំហំប្រមាណ ៦៤ ហិកតា ស្ថិតនៅក្បែរនឹងកំពង់ផែ និងបានសាងសង់ឡើងស្របទៅតាម បទដ្ឋាន និងលក្ខណៈបច្ចេកទេសរបស់ប្រទេសជប៉ុន។




គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ កសស
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នេះ កសស ពុំមានព្រឹត្តិការណ៍សំខាន់ៗទេ ។



ផ្នែកទី២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការអនុកិច្ច

បរិយាយ	ឯកតា	ផែនការ ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣	ប្រៀបធៀប	
		១	២	៣	៤	(២-៣)/៣	(២-៤)/៤
បរិមាណទំនិញ ឆ្លងកាត់	តោន	១០.៥២១.០០០	៣.៤៤៩.៩៦១	២.៥៩១.២៨៧	២.០៧៤.៣១៣	៣៣,១៤%	៦៦,៣២%
ជាកុងតឺន័រ	—		២.៧៣៨.៩៣២	១.៩៣២.០៥០	១.៥៤៣.០៦៩	៤១,៧៦%	៧៧,៥០%
ទំនិញរាយ	—		២១៥.៣៧៧	១២៦.៣០២	៩៩.០៦៧	៧០,៥៣%	១១៧,៤១%
ជាប្រេង	—		៤២៩.៥៨៤	៤៩០.១៨២	៤០១.២៧១	-១២,៣៦%	៧,០៦%
ហ្គាស	—		៦៦.០៦៩	៤២.៧៥៣	៣០.៩០៦	៥៤,៥៤%	១១៣,៧៨%
បរិមាណទំនិញ នាំចូល	—	៧.៩៥៣.០០០	២.៥២១.៤៩៩	១.៩២៣.២០៨	១.៤៧៧.១០០	៣១,១១%	៧០,៧១%
ជាកុងតឺន័រ	—		១.៨៦៥.៧៦៩	១.២៦៦.៣០៣	៩៥៣.៨៧៩	៤៧,៣៤%	៩៥,៦០%
ទំនិញរាយ	—		៦៥៥.៧៣០	៦៥៦.៩០៥	៥២៣.២២០	-០,១៨%	២៥,៣៣%
បរិមាណទំនិញ នាំចេញ	—	២.៥៦៨.០០០	៩២៨.៤៦២	៦៦៨.០៧៩	៥៩៧.២១៣	៣៨,៩៧%	៥៥,៤៧%
ជាកុងតឺន័រ	—		៨៧៣.១៦៣	៦៦៥.៧៤៧	៥៨៩.១៩០	៣១,១៦%	៤៨,២០%
ទំនិញរាយ	—		៥៥.៣០០	២.៣៣២	៨.០២៣	២២៧១,៤១%	៥៨៩,២៥%
បរិមាណទំនិញ លើករៀប	—	២២.៦៩១.០០០	៦.២៤១.០២៧	៥.៥៥៩.៨០៨	៤.៤៦០.៦២៣	១២,២៥%	៣៩,៩១%
ប្រគល់ផ្ទាល់	—	៣៨០.០០០	២១៥.៣៧៧	១១៧.៥១៩	៨៥.៧២១	៨៣,២៧%	១៥១,២៥%
ឆ្លងកាត់ឃ្លាំង និងទីលាន	—	២២.៣១១.០០០	៦.០២៥.៦៥០	៥.៤៤២.២៨៨	៤.៣៧៤.៩០២	១០,៧២%	៣៧,៧៣%
បរិមាណកុងតឺន័រ ឆ្លងកាត់	TEUs	១.១៣៧.០០០	៣៨៨.៤៣៦	២៧១.៤៥៣	២០៩.៩១៥	៤៣,១០%	៨៥,០៤%
នាំចូល	—	—	២០៣.៣១២	១៤១.៣៤១	១០៥.៨៤៦	៤៣,៨៥%	៩២,០៨%
មានទំនិញ	—		១៩២.៤៧៤	១២៥.៧៦៤	៩៣.៩៩៦	៥៣,០៤%	១០៤,៧៧%
គ្មានទំនិញ	—		១០.៨៣៨	១៥.៥៧៧	១១.៨៥០	-៣០,៤២%	-៨,៥៤%
នាំចេញ	—	—	១៨៥.១២៤	១៣០.១១២	១០៤.០៦៩	៤២,២៨%	៧៧,៨៩%
មានទំនិញ	—		៩៩.៥២៤	៧៧.៤៨២	៦៣.៩៥៨	២៨,៤៥%	៥៥,៦១%
គ្មានទំនិញ	—		៨៥.៦០០	៥២.៦៣០	៤០.១១១	៦២,៦៤%	១១៣,៤១%
ចំនួននាវា ចូលចត	គ្រឿង	១.៥៩៧	៤៥៦	៤០៥	៣៧៦	១២,៥៩%	២១,២៨%
ចំណុះផ្ទុកនាវា	តោន	២០.៨២៧.០០០	៧.៥៦៩.០៤៧	៥.៣៣៥.១៧០	៥.១៥០.៣៧៨	៤១,៨៧%	៤៦,៩៦%
នាវាដឹកកុងតឺន័រ	គ្រឿង		២៨៣	១៩៨	២០៦	៤២,៩៣%	៣៧,៣៨%
ចំណុះនាវាដឹក កុងតឺន័រ	តោន		៥.០០២.៨៦៩	៣.២៥០.១៨៩	៣.៤៩៧.៧១៥	៥៣,៩៣%	៤៣,០៣%
នាវាដឹកប្រេង និងហ្គាស	គ្រឿង		៩០	១៣៨	១២២	-៣៤,៧៨%	-២៦,២៣%
ចំណុះនាវាដឹក ប្រេង និងហ្គាស	តោន		៥៨៤.៧៥៤	៦១៦.៦១៨	៥៥៥.៩៦១	-៥,១៧%	៥,១៨%
នាវាដឹកទំនិញ ទូទៅ	គ្រឿង		៧៥	៦២	៤០	២០,៩៧%	៨៧,៥០%
ចំណុះនាវាដឹក ទំនិញទូទៅ	តោន		១.៣៧៥.៤៨៥	១.០៥៧.៣៨៥	៦៧១.៨៨៥	៣០,០៨%	១០៤,៧២%
នាវាទេសចរណ៍	គ្រឿង		៨	៧	៨	១៤,២៩%	០,០០%
នាវា ទេសចរណ៍	តោន		៦០៥.៩៣៩	៤១០.៩៧៨	៤២៤.៨១៧	៤៧,៤៤%	៤២,៦៤%
ចំនួនទេសចរ	នាក់		៨.៨៦១	៦.០៥៧	៦.២១២	៤៦,២៩%	៤២,៦៤%





ខ- បេតាសម្ព័ន្ធចំណូល

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥		ត្រីមាសទី៤ ឆ្នាំ២០២៤		ត្រីមាសទី៤ ឆ្នាំ២០២៣	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពី នាវាទៅទីលាន (Stevedoring)	៩០.៥៨១.៧៤៨	៤៧,៧០%	៦៣.៩៤៧.៤២៤	៥០,៤៧%	៤៩.៤៨៩.៥៩២	៤៩,៤៥%
ចំណូលលើកដាក់ លើទីលាន (LOLO)	៤៦.៤៦០.០២៥	២៤,៤៧%	៣២.៧១១.៩៣២	២៥,៨២%	២៤.២៦៥.៧៩៣	២៤,២៥%
ចំណូលពីសេវាកម្ម នាវាចរ	៣០.៩២១.០០៧	១៦,២៨%	២១.៥៦១.១១០	១៧,០២%	២០.៣០២.៤៧៩	២០,២៩%
ចំណូលស្តុក ឃ្លាំង និងទីលាន	១៩.៤៧៥.៣៦៣	១០,២៦%	៥.៧៧៩.៩១២	៤,៥៦%	៤.០១៧.០២៧	៤,០១%
ចំណូលដឹកជញ្ជូន	៣១.៨៩៣	០,០២%	២៨.១៥៥	០,០២%	២៧.៩៥៧	០,០៣%
ចំណូលនាវា ទេសចរណ៍	១៤៣.១២៧	០,០៨%	៩៨.០១៩	០,០៨%	១០១.២៧៩	០,១០%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	១.១៦៣.៥៩៦	០,៦១%	១.០២៤.១៣០	០,៨១%	៧១១.៣៨២	០,៧១%
ចំណូលជួលទីតាំង	២២៨.០១៩	០,១២%	៦១៦.០៦២	០,៤៩%	៦៩៧.៣៦២	០,៧០%
ចំណូលផ្សេងៗទៀត	៨៩៥.៤៨៨	០,៤៧%	៩៤៩.៦២៨	០,៧៥%	៤៥៩.៩០៩	០,៤៦%
ចំណូលសរុប	១៨៩.៩០០.២៦៦	១០០,០០%	១២៦.៧១៦.៣៧២	១០០,០០%	១០០.០៧២.៧៨០	១០០,០០%

ផ្នែកទី៣

របាយការណ៍ហិរញ្ញវត្ថុ
ដែលបានត្រួតពិនិត្យដោយ
សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
(មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ
នៃរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥

ផ្នែកទី៤
ការពិភាក្សា និងការវិភាគ
របស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែសមុទ្រទឹកជ្រៅស្នួល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ដែលមានទីតាំងស្ថិតនៅ តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ដូចមានចែងក្នុង អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ បរិមាណទំនិញឆ្លងកាត់ កសស មានចំនួន ៣.៤៤៩.៩៦១ តោន កើនឡើង ៣៣,១៤% , បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួន ៣៨៨.៤៣៦ TEUs កើនឡើង ៤៣,១០% , នាវាចូលចត មានចំនួន ៤៥៦ គ្រឿង កើនឡើង ១២,៥៩% , ចំណុះផ្ទុកនាវាចូលចត មានចំនួន ៧.៥៦៩.០៤៧ តោន កើន ឡើង ៤១,៨៧% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។

កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖

- ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺជាចំណូលដែលបានមកពី សេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំបកដៃ ប្រឡាយ ថ្លៃឈ្នួល កណ្តាលការកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួល ប្រមូលសំរាមពីនាវា
- ចំណូលពីសេវាកម្ម លើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន (Stevedoring Charges) គឺជាចំណូល ដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ ផ្ទេរ-ផ្ទុក ពីនាវាមកតែម្តង
- ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (Lo-Lo Charges) គឺជាចំណូលដែលបានមកពី សេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ នៅលើទីលាន
- ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ (Storage Fees) គឺជាចំណូលដែលបានមកពីការស្តុក ទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន
- ចំណូលដឹកជញ្ជូន (Transportation Charges) គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូន ទំនិញ ឬ កុងតឺន័រ
- ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) គឺជាចំណូលដែលទទួលបានពីការ ជួលទីតាំងដីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាបរិយប័ណ្ណជាតិ ចំណែក ប្រតិបត្តិការដែលជាបរិយប័ណ្ណអន្តរជាតិផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ របស់ធនាគារជាតិនៃកម្ពុជា ទៅតាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។ សម្រាប់ការពិភាក្សា និងការវិភាគលើ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការ របស់ កសស ធ្វើឡើងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើ សវនកម្មច្បាស់ ដោយសវនករឯករាជ្យ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ដូចមានបង្ហាញជូនក្នុងឧបសម្ព័ន្ធ នៃ របាយការណ៍នេះ ។

១. ការវិភាគចំណូល

តារាងប្រៀបធៀប ចំណូល នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ និងត្រីមាសទី៤ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូល	១៨៩.៩០០.២៦៦	១២៦.៧១៦.៣៧២	៦៣.១៨៣.៨៩៤	៤៩,៨៦%

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ចំណូលរបស់ កសស កើនឡើងចំនួន ៦៣.១៨៣.៨៩៤.០០០ រៀល ស្មើនឹង ៤៩,៨៦% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។ ការកើនឡើងនៃចំណូលសរុប បណ្តាលមកពី ការកើនឡើងនៃចំណូលសេវាកម្មលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន, ចំណូលសេវាកម្មលើកដាក់កុងតឺន័រនៅ ទីលាន, ចំណូលពីសេវាកម្មនាវាចរ និងចំណូលថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ នៅឃ្លាំង និងទីលាន ។

២. ការវិភាគចំណូលតាមផ្នែក

តារាងប្រៀបធៀប ចំណូលតាមផ្នែក ទៅនឹងចំណូលសរុប នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ និងត្រីមាសទី៤ ឆ្នាំ២០២៤

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ត្រឹម ត្រីមាសទី៤ ឆ្នាំ២០២៥		ការិយបរិច្ឆេទបញ្ចប់ត្រឹម ត្រីមាសទី៤ ឆ្នាំ២០២៤	
	ពាន់រៀល	ភាគរយធៀប នឹងចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅ ទីលាន (Stevedoring)	៩០.៥៨១.៧៤៨	៤៧,៧០%	៦៣.៩៤៧.៤២៤	៥០,៤៧%
ចំណូលលើកដាក់លើទីលាន (LOLO)	៤៦.៤៦០.០២៥	២៤,៤៧%	៣២.៧១១.៩៣២	២៥,៨២%
ចំណូលពីសេវាកម្មនាវាចរ	៣០.៩២១.០០៧	១៦,២៨%	២១.៥៦១.១១០	១៧,០២%
ចំណូលស្តុក ឃ្លាំង និងទីលាន	១៩.៤៧៥.៣៦៣	១០,២៦%	៥.៧៧៩.៩១២	៤,៥៦%
ចំណូលដឹកជញ្ជូន	៣១.៨៩៣	០,០២%	២៨.១៥៥	០,០២%
ចំណូលនាវាទេសចរណ៍	១៤៣.១២៧	០,០៨%	៩៨.០១៩	០,០៨%
ចំណូលពីតំបន់ សេដ្ឋកិច្ច ពិសេស	១.១៦៣.៥៩៦	០,៦១%	១.០២៤.១៣០	០,៨១%
ចំណូលជួលទីតាំង	២២៨.០១៩	០,១២%	៦១៦.០៦២	០,៤៩%
ចំណូលផ្សេងៗទៀត	៨៩៥.៤៨៨	០,៤៧%	៩៤៩.៦២៨	០,៧៥%
ចំណូលសរុប	១៨៩.៩០០.២៦៦	១០០,០០%	១២៦.៧១៦.៣៧២	១០០,០០%

ផ្អែកតាមតារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកខាងលើ ប្រាក់ចំណូលចំនួន ០៤ ប្រភេទ រួមមាន ៖ ១). ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន, ២). ចំណូលលើកដាក់នៅទីលាន, ៣). ចំណូលពីសេវាកម្មនាវាចរ, និង ៤). ចំណូលថ្លៃឈ្នួលស្តុក ឃ្លាំង និងទីលាន បានរួមចំណែកយ៉ាងសំខាន់រហូតដល់ប្រមាណ ៩៨% នៃ ចំណូលអាជីវកម្ម (សេវាកម្ម) សរុប របស់ កសស ។

តារាងប្រៀបធៀប ចំណូលតាមផ្នែកសំខាន់ៗ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ និងត្រីមាសទី៤ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូលលើកដាក់ពីនាវា ទៅទីលាន (Stevedoring)	៩០.៥៨១.៧៤៨	៦៣.៩៤៧.៤២៤	២៦.៦៣៤.៣២៤	៤១,៦៥%
ចំណូលលើកដាក់លើទីលាន (LOLO)	៤៦.៤៦០.០២៥	៣២.៧១១.៩៣២	១៣.៧៤៨.០៩៣	៤២,០៣%
ចំណូលពីសេវាកម្មនាវាចរ	៣០.៩២១.០០៧	២១.៥៦១.១១០	៩.៣៥៩.៨៩៧	៤៣,៤១%
ចំណូលស្តុក ឃ្លាំង និងទីលាន	១៩.៤៧៥.៣៦៣	៥.៧៧៩.៩១២	១៣.៦៩៥.៤៥១	២៣៦,៩៥%

ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន កើនឡើង ២៦.៦៣៤.៣២៤.០០០ រៀល ស្មើនឹង ៤១,៦៥% និងចំណូលលើកដាក់នៅទីលាន កើនឡើង ១៣.៧៤៨.០៩៣.០០០ រៀល ស្មើនឹង ៤២,០៣% បើធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។ ចំណូលធំៗទាំងពីរនេះមានការកើនឡើង ស្របតាមបរិមាណកុងតឺន័រ ឆ្លងកាត់ កសស ដែលមានកំណើនចំនួន ៤៣,១០% ។ សម្រាប់ចំណូលពីសេវាកម្មនាវាចរ គឺអាស្រ័យលើចំនួន នាវា និងចំណុះផ្ទុកនាវា ។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ចំនួននាវាឆ្លងកាត់ កសស កើនឡើង ៥១ នាវា ស្មើនឹង ១២,៥៩% និងចំណុះផ្ទុកនាវា កើនឡើង ២.២៣៣.៨៧៧ តោន ស្មើនឹង ៤១,៨៧% ធ្វើឱ្យចំណូលពីសេវាកម្ម នាវាចរ កើនឡើង ៩.៣៥៩.៨៩៧.០០០ រៀល ស្មើនឹង ៤៣,៤១% ។ ចំណែកចំណូលពីសេវាកម្មស្តុក ឃ្លាំង និងទីលាន កើនឡើង ១៣.៦៩៥.៤៥១.០០០ រៀល ស្មើនឹង ២៣៦,៩៥% ដោយសារកំណើនបរិមាណកុងតឺន័រ ឆ្លងកាត់ កសស និងកំណើនបរិមាណទំនិញលើកដាក់ឆ្លងកាត់ឃ្លាំង និងទីលាន ។

៣- ការវិភាគគម្លាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលក្នុងទម្រង់ជា របាយការណ៍លទ្ធផលតាមយថាប្រភេទ ដូចនេះពុំ មានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះ អាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបាន ដោយយកចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ ។

ចំណាយប្រតិបត្តិការ នឹងលើកមកធ្វើការវិភាគនៅក្នុងចំណុច ៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ចំណេញ/(ខាត) មុនបង់ពន្ធ គឺជាលទ្ធផលដែលទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ និង ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ ។

ក្នុងការវិភាគ នៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយ សម្ភារៈផ្គត់ផ្គង់ ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួលនិងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី) ចំណាយជួសជុល និងថែទាំ ចំណាយផ្សេងៗ និងចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ ដូចខាងក្រោម៖

តារាងប្រៀបធៀប ចំណេញ/(ខាត) មុនបង់ពន្ធ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ និងត្រីមាសទី៤ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលសរុប	១៨៩.៩០០.២៦៦	១២៦.៧១៦.៣៧២	៦៣.១៨៣.៨៩៤	៤៩,៨៦%
ចំណាយសម្ភារៈផ្គត់ផ្គង់	(៣៦.១៤៨.១១៤)	(២៦.៧៦៨.៧៣៣)	៩.៣៧៩.៣៨១	៣៥,០៤%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	(៥០.៧៥៧.៧៤៩)	(៣៥.៧៥៤.៩៨២)	១៥.០០២.៧៦៧	៤១,៩៦%
ចំណាយរំលស់(ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី)	(១៧.៣០៩.៩០៧)	(១៥.១៤៣.៣០០)	២.១៦៦.៦០៧	១៤,៣១%
ចំណាយជួសជុល និងថែទាំ	(៥៩៣.២៥៧)	(៦៩៥.៩៦២)	(១០២.៧០៥)	-១៤,៧៦%
ចំណាយផ្សេងៗ	(១៦.៣១៥.៩០៨)	(១០.៣៥១.០៥២)	៥.៩៦៤.៨៥៦	៥៧,៦៣%
ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ	២២.៦៨៩	(១.៨៧៩.៧៦៩)	១.៩០២.៤៥៨	១០១,២១%
ចំណាយ/(ចំណូល) ហិរញ្ញវត្ថុ-សុទ្ធ	២៣.៧០២.១៧៣	៣៦.២៨៧.៤៤៩	(១២.៥៨៥.២៧៦)	-៣៤,៦៨%
ចំណេញមុនបង់ពន្ធ	៩២.៥០០.១៩៣	៧២.៤១០.០២៣	២០.០៩០.១៧០	២៧,៧៥%

លទ្ធផលចំណេញមុនបង់ពន្ធ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មានចំនួន ៩២.៥០០.១៩៣.០០០ រៀល កើនឡើង ២០.០៩០.១៧០.០០០ រៀល ស្មើនឹង ២៧,៧៥% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលលទ្ធផលចំណេញមុនបង់ពន្ធ មានចំនួន ៧២.៤១០.០២៣.០០០ រៀល ។

សម្រាប់ចំណាយសម្ភារៈផ្គត់ផ្គង់ មានចំនួន ៣៦.១៤៨.១១៤.០០០ រៀល កើនឡើង ៩.៣៧៩.៣៨១.០០០ រៀល ស្មើនឹង ៣៥,០៤% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ មានចំនួន ២៦.៧៦៨.៧៣៣.០០០ រៀល ។ កត្តាចម្បង ដែលបណ្តាលឱ្យមានការកើនឡើង ដោយសារចំណាយលើសម្ភារៈគ្រឿងបន្លាស់ កើនឡើង ៣.១៧៣.២៧៦.០០០ រៀល ស្មើនឹង ៤៨,៩៥% ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរបស់ កសស គឺយោងទៅលើប្រាក់ទិន្នផល (ចំណូលពីការលើកដាក់) ដោយនៅពេលចំណូលពីការលើកដាក់កើនឡើង ចំណាយប្រាក់បៀវត្សនឹងកើនឡើង ប៉ុន្តែបើចំណូលពីការលើកដាក់ថយចុះ ចំណាយប្រាក់បៀវត្សនឹងថយចុះ ។ ចំណូលលើកដាក់ ផ្ទេរ-ផ្ទុកពីនាវាទៅទីលាន កើនឡើង ៤១,៦៥% និងចំណូលលើកដាក់នៅទីលាន កើនឡើង ៤២,០៣% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នេះ ។ ចំពោះចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ កើនឡើង ១៥.០០២.៧៦៧.០០០ រៀល ស្មើនឹង ៤១,៩៦% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។ ដូចនេះ កំណើនប្រាក់បៀវត្សបុគ្គលិក គឺស្របទៅតាមកំណើននៃប្រាក់ចំណូលរបស់ កសស ។

ចំណាយរំលស់ (រំលស់ទ្រព្យសម្បត្តិ បរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មានចំនួន ១៧.៣០៩.៩០៧.០០០ រៀល កើនឡើង ២.១៦៦.៦០៧.០០០ រៀល ស្មើនឹង ១៤,៣១% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលបណ្តាលមកពី កសស មានការវិនិយោគបន្ថែមទៅលើទ្រព្យសម្បត្តិ និងបរិក្ខារបម្រើឱ្យការងារអាជីវកម្ម ។

ចំណាយជួសជុល និងថែទាំ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ថយចុះ ១០២.៧០៥.០០០ រៀល ស្មើនឹង ១៤,៧៦% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។

ចំពោះចំណាយផ្សេងៗ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កើនឡើង ៥.៩៦៤.៨៥៦.០០០ រៀល ស្មើនឹង ៥៧,៦៣% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទសម្រេច (Realized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មានការចំណេញចំនួន ២២.៦៨៩.០០០ រៀល ។

ចំណែក ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទមិនទាន់សម្រេច (Unrealized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មានការចំណេញចំនួន ២៣.៧០២.១៧៣.០០០ រៀល ។ កត្តាដែលបណ្តាលឱ្យមានបម្រែបម្រួលលើ ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺដោយ កសស ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ដោយទីភ្នាក់ងារ JICA (រដ្ឋាភិបាលជប៉ុន) ដែលនាំឱ្យមានការចំណេញពីការប្តូររូបិយវត្ថុ មិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េនជប៉ុន) ។

៥- ការវិភាគចំណេញ/(ខាត) ក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្ម។ ហេតុដូច្នេះនេះ ក្នុងវិស័យពន្ធដារ និងអាករ កសស មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០% ។

បន្ទាប់ពីចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ កសស ទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួនបីឆ្នាំ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩) ។ ដូចនេះ ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ក្នុងអត្រា ២០% ។

តារាងចំណេញ/(ខាត) ក្រោយបង់ពន្ធ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ និងត្រីមាសទី៤ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណេញមុនបង់ពន្ធ (ក)	៩២.៥០០.១៩៣	៧២.៤១០.០២៣	២០.០៩០.១៧០	២៧,៧៥%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(១៥.១៦២.៥០៧)	(៨.៩២៦.១៨០)	៦.២៣៦.៣២៧	៦៩,៨៧%
ចំណេញក្នុងការិយបរិច្ឆេទ	៧៧.៣៣៧.៦៨៦	៦៣.៤៨៣.៨៤៣	១៣.៨៥៣.៨៤៣	២១,៨២%
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ	-	(១៣.០៦៩.៤៦១)		
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក	៧៧.៣៣៧.៦៨៦	៥០.៤១៤.៣៨២	២៦.៩២៣.៣០៤	៥៣,៤០%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១៦,៣៩%	១២,៣៣%		

កសស ចំណេញក្នុងការិយបរិច្ឆេទ មានចំនួន ៧៧.៣៣៧.៦៨៦.០០០ រៀល នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កើនឡើង ១៣.៨៥៣.៨៤៣.០០០ រៀល ស្មើនឹង ២១,៨២% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ គឺបណ្តាលមកពីការកើននៃចំណូល និងចំណេញពីអត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) ។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ កើនឡើងពី ១២,៣៣% ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ទៅ ១៦,៣៩% ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ គឺដោយសារការកើនឡើង នៃចំណេញមុនបង់ពន្ធ ។

៦- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ កសស ដូចជា៖

- **កម្រិតនៃការជួញដូរក្នុងតំបន់ និងពិភពលោក ៖** ដោយសារតែប្រភពចំណូលចម្បងរបស់ កសស បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ធ្វើពាណិជ្ជកម្មជាអន្តរជាតិ ដូចនេះកត្តានានាដែលប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ នោះនឹងមានឥទ្ធិពលទៅលើអាជីវកម្មរបស់ កសស ។ កត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ច សហប្រតិបត្តិការនាវាចរតាមសមុទ្រ ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ច ពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ៣% សម្រាប់ឆ្នាំ២០២៥ ចំណែកសេដ្ឋកិច្ចកម្ពុជានឹង មានកំណើនប្រមាណ ៤,៩% យោងតាម ASIAN DEVELOPMENT BANK (ADB) ។ តួលេខនេះ បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ និងរឹងមាំ ដែលជាកត្តាវិជ្ជមានសម្រាប់ អាជីវកម្មកំពង់ផែ ។
- **សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់ កសស ៖** បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ចំណតផែ កុងតឺន័រនៃមន្ទីរព័ត៌មាន ២៥៣ម៉ែត្រ ជាមួយនឹងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រ ការបូមស្ដារ ចំណតផែទាំង៣ និងពង្រីកបន្ថែមផ្ទៃទីលាន នាំឱ្យសមត្ថភាពផែសរុបស្មើនឹង ១.០០០.០០០ TEUs ក្នុងមួយឆ្នាំ ។ កត្តានេះ ធ្វើឱ្យកើនឡើងសមត្ថភាពផែ ផលិតភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៃការ លើកដាក់ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ។
- **ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក ៖** កសស ត្រូវបានតភ្ជាប់ជាមួយនឹងបណ្តាញដឹកជញ្ជូនក្នុង ប្រទេស តួយ៉ាង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿន ដែលតភ្ជាប់ កសស ទៅកាន់ផ្ទៃ ក្នុងប្រទេសដោយរលូន ។ ចំណែកនៃការដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្ន ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Royal Railway បានធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវដែកមានចំនួនពី ៦ជើង ទៅ ៧ជើង ក្នុង មួយសប្តាហ៍ ដើម្បីនាំទំនិញចេញ-ចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះ ក៏ប្រព្រឹត្តទៅដោយរលូន តាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។
- **កិច្ចសហការរវាង កសស ជាមួយកំពង់ផែនានា ៖** កសស មានកិច្ចសហការជាមួយកំពង់ផែនានា និង ភាគហ៊ុនិកសក្តានុពលជប៉ុន ដើម្បីសម្រួលការនាំទំនិញចេញ-ចូលទៅកាន់ទីផ្សារពិភពលោក ។
- **ការរំលស់ ៖** ដោយអាជីវកម្ម (សេវាកម្ម) កសស មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយ លើរំលស់លើហេដ្ឋារចនាសម្ព័ន្ធដែដូចជា ចំណតផែ គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ ដល់អាជីវកម្មរបស់ កសស ។ ដូចនេះ កសស ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយរំលស់ ឱ្យបានសមស្រប និងធ្វើការកែតម្រូវ តាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ ។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោល នយោបាយរំលស់នេះពីសវនករឯករាជ្យឡើយ ។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ កសស មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និង សេដ្ឋកិច្ចសាកលលោក ។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិ មានបម្រែបម្រួលនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើ អាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើង ស្របនឹងនេះផលចំណូលរបស់ កសស ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផល

អវិជ្ជមានទៅលើផលចំណូល កសស ផងដែរ ។ យោងតាម ASIAN DEVELOPMENT BANK (ADB) សេដ្ឋកិច្ច កម្ពុជានឹងមានកំណើនក្នុងអត្រាពីងទុកប្រមាណ ៤,៩% ចំណែកសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រា ប្រមាណ ៣% (IMF) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ នេះ ។ ទោះយ៉ាងណាក៏ដោយ កសស អាចមានកត្តាផល ប៉ះពាល់ទៅដល់តម្រូវការ និងការផ្គត់ផ្គង់ ដោយសារស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន និងវិបត្តិជាសកល ។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ ប្រតិបត្តិការគ្រឿងចក្រ ។ យ៉ាងណាមិញ កសស នៅតែរក្សាតម្លៃសេវារបស់ខ្លួន ទោះបីជាតម្លៃប្រេងឥន្ធនៈមានការ កើនឡើង ឬថយចុះក៏ដោយ ។ ហេតុដូច្នេះនេះ កសស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យ បាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣- ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះនេះ កសស មាន កាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន ។ កសស ត្រូវបង់ពន្ធអាករទៅតាមរបរពិត និងជា សហគ្រាសជាប់ពន្ធធំ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើក ទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ កសស បានអនុវត្តតាមកាតព្វកិច្ចរបស់ ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់ៗរបស់ កសស ដែលរួមមាន ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក និងចំណូលពីសេវាកម្មផែ បានរួម ចំណែកប្រមាណ ៩៨% នៃចំណូលសរុប របស់ កសស នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ។ កត្តាចម្បង ដែលបាន ជម្រុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ ។ ការលូតលាស់ក្នុង វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ច ជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាផលវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូល របស់ កសស ផងដែរ ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យ សងប្រាក់ដើម និងការប្រាក់ ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ កសស គឺជាប្រាក់រៀល ។ ដូចនេះ បម្រែបម្រួលអត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបទៅនឹង ប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបទៅនឹងប្រាក់យ៉េនជប៉ុន មានផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ កសស។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន កសស មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ ។ កសស បានទទួលប្រាក់កម្ចី ពីរដ្ឋាភិបាលជប៉ុន (JICA និង JBIC) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧០% ។ ដូចនេះ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់ទេ ។

៣- ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈ នឹងមានផលប៉ះពាល់ទៅដល់លទ្ធផលប្រាក់ចំណេញរបស់ កសស ដោយប្រតិបត្តិការអាជីវកម្មកំពង់ផែ បានប្រើប្រាស់គ្រឿងចក្រលើកដាក់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈ ។ ដូចនេះ កសស បន្តពង្រឹងប្រសិទ្ធភាពលើកដាក់ និងគ្រប់គ្រងទីលានកុងតឺន័រ ព្រមទាំងការតបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្ម ។

១- ផលប៉ះពាល់ នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

២- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ កសស ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ កសស ។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម៖ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក៖ រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈវិស័យ និងឆន្ទៈមោះមុតក្នុងការសាងសង់ព្រែកដឹកហូរធនធាន សម្រាប់ឯករាជ្យភាព ពង្រីកការដឹកជញ្ជូនឡូជីស្ទិកតាមផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់ប្រទេសកម្ពុជា ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវល្បឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ ចំណេញពេលវេលា និងចំណាយផ្សេងៗ ។
- គោលនយោបាយជម្រុញការនាំចេញអង្ករ និងផលិតផលកសិ-ឧស្សាហកម្ម ទៅទីផ្សារក្រៅប្រទេសកំពុងផ្តល់ផលវិជ្ជមានដល់ កសស ។
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក ។
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការទីផ្សារប្តូរប្រាក់សេរី តែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថេរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះបានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន ។
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជន ចូលទីផ្សារមូលបត្រកាន់តែច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ផ្នែកទី៥

ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ ការពារវិនិយោគិន

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នេះ កសស មានព័ត៌មានចាំបាច់ សម្រាប់ការពារវិនិយោគិន ដូចខាងក្រោម៖

- រដ្ឋាភិបាលជប៉ុន បានបញ្ជូនក្រុមបេសកកម្ម JICA ដើម្បីសិក្សាផែនការលំអិត នៃគម្រោងការរៀបចំ ផែនការមេ (Master Plan) សម្រាប់អនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដល់ឆ្នាំ២០៥០ ដើម្បី ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិកដែលមិនត្រឹមតែសម្រាប់ ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់អនុតំបន់ទន្លេមេគង្គ និងលើសពីនេះទៀត ជាទស្សនវិស័យដ៏ ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ **ហ៊ុន សែន** បន្តដោយ សម្តេចមហាបវរជ័យ **ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រដោយរដ្ឋាភិបាលជប៉ុន និងបានរៀបចំពិធីចុះ ហត្ថលេខាលើកំណត់ហេតុអង្គប្រជុំ “Records of Discussion” នៃកិច្ចពិភាក្សាស្តីពី គម្រោងអភិវឌ្ឍន៍ ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិក (The Project for the Development of the Master Plan to Transform Sihanoukville Port into a Regional Port and Logistics Hub) រវាងក្រសួងសាធារណការនិងដឹកជញ្ជូននិងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) ។

ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
បានអាន និងឯកភាព



ហត្ថលេខា
លូ គីមឈន់
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកប្រធានអគ្គនាយក

ឧបសម្ព័ន្ធ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ

(មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

មាតិកា

ទំព័រ

របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

១ - ២

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ៖

 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល

៣

 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល

៤

 របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល

៥

 របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល

៦

 កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

៧ - ៣៧

របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ជូនភាគទុនិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា 'កសស') ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ បីខែ និងដប់ពីរខែ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ព្រមទាំងកំណត់សម្គាល់សង្ខេបចំពោះព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺបញ្ចេញសេចក្តីសន្និដ្ឋានចំពោះព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ដោយផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដាអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យលេខ២៤១០ ស្តីពី 'ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល' ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គភាព។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល រួមមានការចោទជាសំណួរជាពិសេសទៅកាន់បុគ្គលិកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ វិសាលភាពនៃការត្រួតពិនិត្យមានទំហំតូចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដាសវនកម្ម អន្តរជាតិនៃកម្ពុជា ដូចនេះការត្រួតពិនិត្យ មិនអាចឱ្យយើងខ្ញុំអះអាងបានថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

PricewaterhouseCoopers (Cambodia) Ltd.
P.O. Box 1147, 58C Sihanouk Blvd, Sangkat Tonle Bassac,
Khan Chamkarmon, Phnom Penh 120101
T: +855 (0)23/69 860 606

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅ តាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។

ជ. ក្រុមហ៊ុន ប្រាយ៉ាតធីរហាវខូកើស (ខេមបូឌា)

ឡាង ហ៊ី

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦

កំណត់សម្គាល់ផែនការប្រតិបត្តិការសីហនុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបន្លោះពេល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	៣១ ធ្នូ ២០២៥ ពាន់រៀល <i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	៣១ ធ្នូ ២០២៤ ពាន់រៀល <i>(បានធ្វើសវនកម្ម)</i>
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ និងបរិក្ខារ	៦	១.៥៦៥.៤៥៦.៥៥៨	១.២១៤.៤២៣.៧០៥
ទ្រព្យសម្បត្តិវិនិយោគ	៧	២៧៣.២១៥.៦២០	២៨៧.០៩៨.១៩០
ទ្រព្យសកម្មអរូបី	៨	៩០៧.៩៤៥	១.៨០៦.៦៩៤
ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ	៩	១០.៤១៨.២០០	-
ប្រាក់បញ្ញើនៅធនាគារ	១២	-	៦.៥០២.៩៣៣
		១.៨៥៦.៩៩៨.៣២៣	១.៨០៩.៨៣១.៥២២
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	១០	៤១.៨៩៨.១៣១	៤១.៣៤៦.៥២៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	១១	២០២.៩៥៤.១១០	១១៧.៦៤៩.៦៦២
ប្រាក់បញ្ញើនៅធនាគារ	១២	៩២.២៧៥.៣៣៤	១១៧.៣១១.២៤២
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣	១០២.១៥២.៤៨៣	២៧.១៨៥.៨៦៧
		៤៣៩.២៨០.០៥៨	៣០៣.៤៩៣.០៩៥
ទ្រព្យសកម្មសរុប		២.២៨៩.២៧៨.៣៨១	១.៧៧៣.៣២៤.៦១៧
មូលធន និងចំណូល			
មូលធន			
ដើមទុន និងបុព្វលាភភាគហ៊ុន	១៤	៥១៨.០១៨.០៦៣	៥១៨.០១៨.០៦៣
ទុនបម្រុងផ្សេងៗ	១៥	៧៤.៣៧៦.០០៦	៦១.៧០២.៦៤៤
ចំណេញរក្សាទុក		៦៣២.៦០៧.២៣៦	៤៩០.១៨១.០៦៩
មូលធនសរុប		១.២២៥.០០១.៣០៥	១.០៦៩.៩០១.៧៧៦
ចំណូល			
ចំណូលរយៈពេលវែង			
ប្រាក់កម្ចី	១៦	៦៣៦.១២៩.៩១៤	៣៧៧.៧២៧.១៧០
ប្រាក់តម្កល់ដែលអាចបង្វិលសងពីភតិកៈ		១.០០៣.២៥០	១.០០៦.២៥០
ប្រាក់រក្សាទុកត្រូវបង់		២៧.៩៥០.៣៣៩	២.៧៥៣.៨៦៩
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៩២.៧៩២.៦៧០	៩១.១៧៦.០៨៥
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		៩៩៥.៣៤០	១.២៣៦.៣០០
ចំណូលពន្យារ	១៨	១៤.៨៧២.៥៧៥	១៥.៩០៥.៥១៩
សម្បទានពីរាជរដ្ឋាភិបាល	១៩	៤០.៦៨១.៨៤៤	៤៣.៨៩៦.៧៧៤
បំណុលពន្ធពន្យារ		៤៦.១៦៣.៣៨៥	៤២.៤១២.៩០២
		៨៦០.៥៨៩.៣១៧	៥៧៦.១១៤.៨៦៩
ចំណូលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		១២៧.៤៨០.៨១៦	៧២.៥៥៧.៣៣១
ប្រាក់កម្ចី	១៦	២៧.២៥៨.៩៨៥	២៦.៥២៧.៧០៦
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៦.០៦១.១៥៦	៥.១៦២.៤៤៣
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១១៨.០៥៥	៥៩.១៧៥
ចំណូលពន្យារ	១៨	១.៦៨៧.៥១២	១.៣៣៦.៦៦១
សម្បទានពីរាជរដ្ឋាភិបាល	១៩	៣.២១៤.៩៣០	៣.២១៤.៩៣០
បំណុលពន្ធលើប្រាក់ចំណូល		៣៧.៨៦៦.៣០៥	១៨.៤៤៩.៧២៦
		២០៣.៦៨៧.៧៥៩	១២៧.៣០៧.៩៧២
ចំណូលសរុប		១.០៦៤.២៧៧.០៧៦	៧០៣.៤២២.៨៤១
មូលធន និងចំណូលសរុប		២.២៨៩.២៧៨.៣៨១	១.៧៧៣.៣២៤.៦១៧

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបន្លោះពេលនេះ។

កំណត់សម្គាល់ផែនការប្រតិបត្តិការ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
		៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
		លានរៀល	លានរៀល	លានរៀល	លានរៀល
		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ចំណូល					
ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	២១	១៨៨.៤៥៣.៧៤៩	១២៤.៥១៩.៣៧៥	៦១៣.១៤៩.៣០៣	៤៥១.៥៦០.៩៤០
ចំណូលពីការជួល	៧	៦៤២.៧៨៤	១.៣៩៣.២៦៤	៥.០៩៨.៣១៣	៤.៤៣៦.២៦៣
ចំណូលពីសម្បទាន		៨០៣.៧៣៣	៨០៣.៧៣៣	៣.២១៤.៩៣០	៣.២១៤.៩៣០
		១៨៩.៩០០.២៦៦	១២៦.៧១៦.៣៧២	៦២១.៤៥៨.៥៤៦	៤៥៩.២១២.១៣៣
ចំណាយ					
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	២២	(៥០.៧៥៧.៧៤៩)	(៣៥.៧៥៤.៩៨២)	(១៧៤.៨៥៦.៩១៩)	(១៣៧.៨២៦.៥០៤)
ចំណាយសង្គ្រោះផ្គត់ផ្គង់	២៣	(៣៦.១៤៨.១១៤)	(២៦.៧៦៨.៧៣៣)	(១២៤.២៩៨.៤៣០)	(១០៨.១៥៩.០៦៩)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ					
ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	២៤	(១៧.៣០៩.៩០៧)	(១៥.១៤៣.៣០០)	(៦៧.១២៦.៥៦១)	(៥៤.៣២២.៨៧១)
ចំណាយជួសជុល និងថែទាំ		(៥៩៣.២៥៧)	(៦៩៥.៩៦២)	(១.៨៩៥.០០២)	(២.១១៦.៧៩៤)
ចំណាយផ្សេងៗ		(១៦.៣១៥.៩០៨)	(១០.៣៥១.០៥២)	(៤៨.០៦៨.៦១០)	(៣៦.០៦០.៨៨៤)
ចំណេញ/(ខាត)ផ្សេងៗ – សុទ្ធ		២២.៦៨៩	(១.៨៧៩.៧៦៩)	៨.៥៦៣.៥៨៩	៥៩៥.៣២៣
		(១២១.១០២.២៦៦)	(៤០.៩៩៣.៧៩៨)	(៤០៧.៦៨១.៩៣៣)	(៣៣៧.៨៩០.៧៩៩)
ចំណេញប្រតិបត្តិការ		៦៨.៧៩៨.០២០	៣៦.១២២.៥៧៤	២១៣.៧៧៦.៦១៣	១២១.៣២១.៣៣៤
ចំណូលហិរញ្ញវត្ថុ		២៥.៩៣០.៣១១	៣៨.១៤២.៦៦៧	១១.៩១៦.៣២៤	៤១.៧៨៥.៨៧៥
ចំណាយហិរញ្ញវត្ថុ		(២.២២៨.១៣៨)	(១.៨៥៥.២១៨)	(៨.០៣៩.៧១៥)	(៨.៥១៩.១៥៧)
ចំណូលហិរញ្ញវត្ថុ – សុទ្ធ	២៥	២៣.៧០២.១៧៣	៣៦.២៨៧.៤៤៩	៣.៨៧៦.៦០៩	៣៣.២៦៦.៧១៨
ចំណេញមុនពន្ធលើប្រាក់ចំណូល		៩៤.៥០០.១៩៣	៧២.៤១០.០២៣	២១៧.៦៥៣.២២៦	១៥៤.៥៨៨.០៥២
ចំណាយពន្ធលើប្រាក់ចំណូល	២៦	(១៥.១៦២.៥០៧)	(៨.៩២៦.១៨០)	(៤៥.៦៧៤.២៧៥)	(២៧.៨៥៤.៤២៣)
ចំណេញក្នុងការិយបរិច្ឆេទ		៧៩.៣៣៧.៦៨៦	៦៣.៤៨៣.៨៤៣	១៧១.៩៧៨.៩៥១	១២៦.៧៣៣.៦២៩
ចំណេញរបស់ភាគទុនិក		៧៩.៣៣៧.៦៨៦	៦៣.៤៨៣.៨៤៣	១៧១.៩៧៨.៩៥១	១២៦.៧៣៣.៦២៩
ចំណូលលម្អិតផ្សេងៗ					
ខ្ទង់ដែលមិនត្រូវបានកំណត់ឡើងវិញក្នុងចំណេញ-ខាត					
ខាតពីការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		-	(១៣.០៦៩.៤៦១)	-	(១៣.០៦៩.៤៦១)
ចំណូលលម្អិតសរុបរបស់ភាគទុនិក		៧៩.៣៣៧.៦៨៦	៥០.៤១៤.៣៨២	១៧១.៩៧៨.៩៥១	១១៣.៦៦៤.១៦៨
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគទុនិករបស់ កសស សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនគោល/ថយចុះ(រៀល)	២៧	៩០១,៦៧	៧៤០,១៥	២.០០៥,០៧	១.៤៧៧,៥៦

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

កំណត់សម្គាល់ផែនការប្រតិបត្តិការសាធារណៈ

របាយការណ៍ប្រែប្រួលមូលធនសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដែលបានបកស្រាយជាលេខ			
	ដើមទុន និង បុព្វលាភភាគហ៊ុន ពាន់រៀល	ទុនបម្រុងផ្សេងៗ ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៥១៨.០១៨.០៦៣	៤៩.៥០៦.០៩៤	៤០៤.៥២០.៧១៩	៩៧២.០៤៤.៨៧៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	១២៦.៧៣៣.៦២៩	១២៦.៧៣៣.៦២៩
ខាតពីការវាស់វែងឡើងវិញនៃភាគហ៊ុន	-	-	(១៣.០៦៩.៤៦១)	(១៣.០៦៩.៤៦១)
អត្ថប្រយោជន៍សោធននិវត្តន៍	-	-	(១៣.០៦៩.៤៦១)	(១៣.០៦៩.៤៦១)
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	១១៣.៦០៤.១០៧	១១៣.៦០៤.១០៧
ផ្ទេរទៅទុនបម្រុង	-	១២.១៩៦.៥៥០	(១២.១៩៦.៥៥០)	-
ការបែងចែកភាគលាភ	-	-	(១៥.៨០៧.២៦៨)	(១៥.៨០៧.២៦៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	៦១.៧០២.៦៤៤	៤៩០.១៨១.០០៩	១.០៦៩.៩០១.៧១៦
ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើ សវនកម្ម)				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៥១៨.០១៨.០៦៣	៦១.៧០២.៦៤៤	៤៩០.១៨១.០០៩	១.០៦៩.៩០១.៧១៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	១៧១.៩៧៨.៩៤៧	១៧១.៩៧៨.៩៤៧
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	១៧១.៩៧៨.៩៤៧	១៧១.៩៧៨.៩៤៧
ផ្ទេរទៅទុនបម្រុង	-	១២.៦៧៣.៣៦២	(១២.៦៧៣.៣៦២)	-
ការបែងចែកភាគលាភ	-	-	(១៦.៨៧៩.៤១៨)	(១៦.៨៧៩.៤១៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	៧៤.៣៧៦.០០៦	៦០០.៥៣៧.២៧៦	១.២៩២.៩៣១.៣០៥

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

កំណត់ត្រាសង្ខេបស្រាវជ្រាវស្តីពីការអភិវឌ្ឍន៍

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		
ចំណេញមុនពន្ធលើប្រាក់ចំណូល	២១៧.៦៥៣.២២២	១៥៤.៥៨៨.០៥២
និយ័តកម្ម៖		
ចំណូលហិរញ្ញវត្ថុ - សុទ្ធ	២៥	(៣៨.៧៦.៦០៩)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	២៤	៦៧.១២៦.៥៦១
ចំណេញពីការលក់ទ្រព្យសម្បត្តិវិនិយោគ		(១២.២៥១.៧២៧)
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ	២២	៦.២២២.២១៦
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៧	៨.១៣៣.៩៦៩
ចំណូលសម្បទានពីរាជរដ្ឋាភិបាល		(៣.២១៤.៩៣០)
កាតព្វកិច្ចប្រាក់ប្រចាំថ្ងៃសម្រាប់សន្និធិដំណើរការយឺត		-
ប្រាក់រក្សាទុកត្រូវបង់	២៥.១៩៦.៤៧០	-
សវិធានធនសម្រាប់ខាតបង់ទុកលើប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ	១.៥៩៣.០៥៩	១៥៨.០១៨
កាតព្វកិច្ចប្រាក់ប្រចាំថ្ងៃសម្រាប់ការប្រើប្រាស់ប្រាក់បញ្ញើរយៈពេលវែង	(៧០.៦២៨)	(៤១.៧៤១)
ការជម្រះចេញពីបញ្ជីសម្បទានសម្បត្តិ និងបរិក្ខារ	៧២០.៨៨៣	៣០៥.៨២៤
បម្រែបម្រួលដើមទុនបង្វិល៖		
សន្និធិ	(៥៥១.៦០៧)	(៦.៨៧២.៤២៦)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	(៨៧.៨០៨.០០១)	(៧១.៥៦០.៣០២)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	(២៥.៧១២.២៧៥)	១៩.៤៨៤.៩៣៤
ចំណូលពន្យារ	(៦៨២.០៩៣)	២.៧២៤.៩០៦
លំហូរសាច់ប្រាក់ចូលពីប្រតិបត្តិការ	១៩២.៤៧៨.៥១០	១២៨.៦៦០.៣៥៧
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍បានបង់	១៧	(៥.៦១៨.៦៧១)
ពន្ធលើប្រាក់ចំណូលបានបង់	(២២.៥០៧.២១៣)	(២៥.៤៧៥.២៩៣)
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពប្រតិបត្តិការ	១៦៩.៩៦០.៨០៦	៩៨.៥៧៦.៣៩៣
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ		
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៦	(៣១៤.១៤៣.៩៩១)
ការទិញទ្រព្យសម្បត្តិវិនិយោគ	៧	(៥២.១៨២.៧៧៣)
ការទិញទ្រព្យសកម្មអរូបី		(៣១២.៩២០)
ទឹកប្រាក់បានពីការលក់ទ្រព្យសម្បត្តិវិនិយោគ		១២.៨១៥.១៧៩
ការដកប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		១១៣.៥៧៦.៧៣៤
ការដាក់ប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		(៨៤.៦៥០.៧៤៩)
ការវិនិយោគក្នុងក្រុមហ៊ុនប្រាក់សម្ព័ន្ធ		(១០.៤១៨.២០០)
ការប្រាក់បានទទួល		៧.៧៩២.៧៧៥
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ	(៣២៧.៥២៣.៩៤៥)	(១២០.៩៤៣.៥១០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន		
ភាគលាភបានបង់	(១៦.៨៧៩.៤១៨)	(១៥.៨០៧.២៦៨)
ការទូទាត់សងប្រាក់កម្ចី	(២៥.០៧២.៤១៣)	(២៥.៨៦០.៧០២)
ការទូទាត់សងគណនីវិបារប័ន	(៥២.០៨១.០០០)	(៧៨.៨៧៥.៧៥០)
ការប្រាក់លើប្រាក់កម្ចីបានបង់	(៩.៤២៥.០២៧)	(៨.៩១៦.៤៣០)
ការប្រាក់លើគណនីវិបារប័នបានបង់	(៣៧៣.៣០៤)	(៦៧៩.៦៥៤)
សាច់ប្រាក់ពីប្រាក់កម្ចី	២៨៩.៩៣៨.០៩៧	១១១.៤៣០.៣៦៥
សាច់ប្រាក់ពីគណនីវិបារប័ន	៥២.០៣១.០០០	៤៨.៨៨៥.៣៤៧
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពហិរញ្ញប្បទាន	២៣៨.១៣៧.៩៣៥	៣០.១៧៥.៩០៨
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ	៧៤.៩៦៦.៦១៦	៧.៨៤៤.០៥៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ	២៧.១៨៥.៨៦៧	១៩.៣៤១.៨១៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ការិយបរិច្ឆេទ	១០២.១៥១.៤៨៣	២៧.១៨៥.៨៦៧

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា កសស) គឺជាសហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិ នៅទីផ្សារមូលបត្រកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានទីស្នាក់ការនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

កសស គឺជានីតិអង្គភាពដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើង ដោយអនុលោមទៅតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពឱ្យ ក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

កសស បានចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសសាធារណៈរបស់រដ្ឋនៅក្រសួងពាណិជ្ជកម្ម និងទទួលបាន វិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ គ របស់ កសស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា ផ.ម.ក) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ កសស គឺជាកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ និងជាកំពង់ផែពាណិជ្ជកម្មស្នូល នៅ ព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យ កសស មានបេសកកម្មផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាព ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រ ដូចខាងក្រោម៖

- កណ្តាលការិយាល័យនាវាចេញ-ចូល និងផ្តល់ភ័ស្តុភារដល់នាវា
- លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ
- ការងារថែរក្សា ស្តុកទំនិញ ឃ្លាំង-ទីលាន
- ការងារអភិវឌ្ឍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ កសស ដែលមានស្រាប់
- ទទួលខុសត្រូវ និងចាត់ចែងលើការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- គ្រប់គ្រងដឹកនាំ និងចាត់ចែងសកម្មភាពឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

កសស ក៏មានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេស ជាភតិបត្តិក្រោមប្រតិបត្តិការជាភតិសន្យា។

ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ កសស ទទួលអំណាច និងកាតព្វកិច្ចទាំងឡាយពីរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន។

ទីស្នាក់ការចុះបញ្ជីរបស់ កសស មានទីតាំងស្ថិតនៅតំបន់ វិសេស មេដឹកនាំអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និង ដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

កំណត់សម្គាល់ផែនការប្រតិបត្តិការសាមគ្គី

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ចន្លោះពេល

២.១ មូលដ្ឋានក្នុងការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (CIAS 34)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ មិនរួមបញ្ចូលនូវរាល់កំណត់សម្គាល់គ្រប់ប្រភេទទាំងអស់ ដូចបានបង្ហាញជាធម្មតា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូចនេះព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ គួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS)។

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទចន្លោះពេលមុនដែលពាក់ព័ន្ធ លើកលែងតែការអនុវត្តស្តង់ដាគណនេយ្យ CIFRS ថ្មី និងស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដូចដែលបានកំណត់ខាងក្រោម។

២.២ ស្តង់ដាគណនេយ្យថ្មី ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែល កសស បានអនុវត្ត

កសស បានអនុវត្តស្តង់ដាគណនេយ្យដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុដែលចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ៖

- កង្វះលទ្ធភាពក្នុងការផ្លាស់ប្តូរ (Lack of exchangeability) - វិសោធនកម្ម CIAS 21
វិសោធនកម្មនេះ មិនមានផលប៉ះពាល់ជាសារវន្តលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលទេ។
- ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ
ក្រុមហ៊ុនញាតិសម្ព័ន្ធគឺជាក្រុមហ៊ុនទាំងឡាយណា ដែលក្រុមហ៊ុនមានឥទ្ធិពលជាសារវន្តលើក្រុមហ៊ុននោះ ប៉ុន្តែមិនមានការគ្រប់គ្រងទៅលើក្រុមហ៊ុននោះទេ ដែលជាទូទៅក្រុមហ៊ុនមានការកាន់កាប់ភាគហ៊ុនពី ២០% ទៅ ៥០% នៃសិទ្ធិបោះឆ្នោត។ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានកត់ត្រាដោយប្រើប្រាស់វិធីសាស្ត្រគណនេយ្យសម្រាប់មូលធនបន្ទាប់ពីវាត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម។
យោងតាមវិធីសាស្ត្រគណនេយ្យសម្រាប់មូលធន ការវិនិយោគត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម និងបន្ទាប់មកត្រូវបានធ្វើនិយ័តកម្ម ដើម្បីទទួលស្គាល់ចំណែកនៃចំណេញ-ខាតរបស់ក្រុមហ៊ុន នៅក្រោយការទិញរបស់វិនិយោគិននៅក្នុងចំណេញ-ខាត និងបម្រែបម្រួលភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងចំណូលលម្អិតផ្សេងៗរបស់វិនិយោគិននៅក្នុងចំណូលលម្អិតផ្សេងៗ។ ភាគលាភបានទទួល ឬត្រូវទទួល ពីក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានទទួលស្គាល់ដោយកាត់បន្ថយពីតម្លៃយោងនៃការវិនិយោគ។
នៅពេលចំណែកនៃការខាតរបស់ក្រុមហ៊ុន នៅក្នុងការវិនិយោគដែលកត់ត្រាតាមគណនេយ្យមូលធន មានចំនួនស្មើ ឬលើសពីអត្ថប្រយោជន៍របស់ខ្លួននៅក្នុងអង្គភាព រួមទាំងទឹកប្រាក់ត្រូវទទួលរយៈពេលវែងដែលមិនមានការធានាផ្សេងៗ នោះក្រុមហ៊ុនមិនទទួលស្គាល់ការខាតបង់បន្ថែមទៀតទេ លុះត្រាតែក្រុមហ៊ុនមានកាតព្វកិច្ច ឬត្រូវធ្វើការទូទាត់ជំនួសអង្គភាពផ្សេងៗ។

កំណត់សម្គាល់ផែនការស្រាវជ្រាវសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍បណ្តោះអាសន្ន (ត)

២.២ ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែល កសស បានអនុវត្ត (ត)

- ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ (ត)
ចំណេញមិនទាន់ទទួលស្គាល់ពីប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានលុបចោល ទៅតាម ទំហំនៃអត្ថប្រយោជន៍របស់ក្រុមហ៊ុននៅក្នុងអង្គភាពទាំងនេះ។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រា តែប្រតិបត្តិការនោះ ផ្តល់នូវភស្តុតាងដែលបង្ហាញពីការថយចុះតម្លៃនៃទ្រព្យសកម្មដែលបានផ្ទេរ។ គោលការណ៍គណនេយ្យ របស់វិនិយោគិនដែលមានគណនេយ្យមូលធនត្រូវបានផ្លាស់ប្តូរក្នុងករណីចាំបាច់ ដើម្បីធានាបាននូវសង្គតិភាពជាមួយនឹង គោលការណ៍ដែលបានអនុម័តដោយក្រុមហ៊ុន។
ប្រសិនបើមានសញ្ញាណបង្ហាញថាការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធមួយ អាចមានការថយចុះតម្លៃ នោះ ក្រុមហ៊ុនត្រូវធ្វើតេស្តលើតម្លៃយោងសរុបនៃការវិនិយោគ ដើម្បីរកការថយចុះតម្លៃ។

៣. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់របស់ទ្រព្យសកម្ម បំណុល ចំណូល និង ចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។
ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ការវិនិច្ឆ័យសំខាន់ៗដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការ អនុវត្តគោលការណ៍គណនេយ្យរបស់ កសស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនប្រាកដប្រជា គឺដូចគ្នាទៅនឹង ការវិនិច្ឆ័យដែលបានអនុវត្តក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ គត្តាហានិភ័យហិរញ្ញវត្ថុ

កសស ត្រូវប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យការប្តូរ រូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។
ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មិនតម្រូវឱ្យរួមបញ្ចូលនូវព័ត៌មាន និងការលាតត្រដាងហានិភ័យ ហិរញ្ញវត្ថុទាំងអស់ ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុតាមផ្ទៃដីមជ្ឈមណ្ឌល

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពីការថយចុះតម្លៃមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ ត្រូវបានកាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ឃ) ប្រាក់រក្សាទុកត្រូវបង់ - តម្លៃយោងនៃប្រាក់រក្សាទុកត្រូវបង់ ត្រូវបានកាត់ទុកថាមានចំនួនស្មើគ្នាជាមួយនឹងតម្លៃសមស្របរបស់វា ដោយសារវាមានរយៈពេលខ្លី។
- (ង) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីក្នុងគ្រា។

ក្នុងអំឡុងការិយបរិច្ឆេទ កសស មិនបានផ្លាស់ប្តូរវិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុទេ ហើយក៏មិនមានការផ្ទេរនៅក្នុងកម្រិតនៃតម្លៃសមស្របដែរ។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

កសស មានការវាយការណ៍តាមផ្នែក ទៅតាមសេវារបស់កំពង់ផែ ដូចខាងក្រោម៖

- ការលើកដាក់ពីនាវា (Stevedoring)
- ការលើកដាក់នៅទីលាន (LO-LO)
- សេវាកម្មផែ
- ការស្តុកកុងតឺន័រ។

មិនមានផ្នែកប្រតិបត្តិការតាមផ្នែកណាមួយ ត្រូវបានប្រមូលផ្តុំដើម្បីបង្កើតជាផ្នែកអាជីវកម្មប្រតិបត្តិការ ដែលអាចវាយការណ៍ខាងលើបានទេ។

កំណត់សម្គាល់ផែនការស្រោចស្រពស្រូវ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក (ត)

ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា CODM) ដែលជាក្រុមគណៈគ្រប់គ្រង ត្រួតពិនិត្យ របាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍ពីលទ្ធផលនៃសេវាផ្នែកកំពង់ផែទាំងមូល ដើម្បីវាយតម្លៃពីលទ្ធផល និងការបែងចែកធនធាន។ CODM វាយតម្លៃពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូល ដុល (កំណត់សម្គាល់ ២១)។ CODM ក៏ត្រួតពិនិត្យចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធ ធៀបនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ កសស ក៏មានទ្រព្យសម្បត្តិវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងផ្សេងទៀត ដែលកំពុងធ្វើ ប្រតិបត្តិការជាភាគីភូមិភាគី និងរកចំណូលបានពីការជួលផងដែរ (កំណត់សម្គាល់ ៧)។

ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅរបស់ កសស។ កសស មានទីតាំងស្ថិតនៅក្នុងខេត្ត ព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

ប្រាក់ចំណូលចំនួន ៤៧.៤៤៨.៨៨៨ ពាន់រៀល និង ១៥៨.៦៨៣.០៥២ ពាន់រៀល គឺបានមកពីអតិថិជនធំៗ របស់ កសស ដែលអតិថិជននីមួយៗបានរួមចំណែកយ៉ាងហោចណាស់ ១០% ដល់ចំណូលផ្នែកដែលអាចរាយការណ៍ សរុប សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ដីធ្លី ពាន់រៀល	ការកែលម្អ ដីធ្លី ពាន់រៀល	អគារ ពាន់រៀល	បរិក្ខារ បច្ចេកទេស ពាន់រៀល	គ្រឿងសន្លាម និងបរិក្ខារគ្រាប់ ពាន់រៀល	កុំព្យូទ័រ និង បរិក្ខារ ការិយាល័យ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារ កំពង់ផែសមុទ្រ ពាន់រៀល	បរិក្ខារ ប៉ាណូ ពាន់រៀល	សំណង់កំពុង សាងសង់ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)											
ថ្លៃដើម	៣០៣.៣៨៨.១៣៦	៧៣.៩២២.៨៦៩	៣៨៩.៤៣១.១៤២	៦៩.០១៦.០៦៦	៣.៩០០.៤៣៤	១០.៦៧៣.២៤០	១០០.២០៧.៦៦៩	៤២០.៦៣៤.១៥០	១.៤២៧.៦៤១	១០១.១០៤.៥០១	១.៤៧៣.៧០៥.៨៤៨
រំលស់បង្គរ	-	(១៦.៨៥១.៤៦៦)	(៧១.១៥៨.៧៧៧)	(២៧.៦២៤.២៥៧)	(២.១២៤.៤៧៧)	(៧.៣៥៨.៨០៣)	(២៨.៥៨៤.០៧០)	(១០៤.៤៩៦.០១២)	(១.០៨៤.២៨១)	-	(២៤៩.២៨២.១៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៨.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៤៣.៣៦០	១០១.១០៤.៥០១	១.២២៤.៤២៣.៧០៥
ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែ មិនបានធ្វើសវនកម្ម)											
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៨.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៤៣.៣៦០	១០១.១០៤.៥០១	១.២២៤.៤២៣.៧០៥
ទិញបន្ថែម	-	២០៧.៣៤៣	៨៤៩.៣១៩	៣.៥៨៥.១៣០	៩៤១.២៥០	២.៥១០.២១៩	២៥.២៨៧.០០៥	-	៣៥៦.៤៧៦	៣៥៨.៤២៩.៩៩៥	៣៩២.១៦៦.៧៣៧
ផ្ទេរ	៤.០៣៦.៣៦៣	២២.០៨៧.៩២១	៣.៣៣៥.៧២៧	២០.៨៤០.១៣១	-	-	-	២.២៥៧.១៣៦	-	(៥២.៥៥៧.២៧៨)	-
ផ្ទេរពីទ្រព្យសម្បត្តិវិនិយោគ	២១.៩៩២.៧២២	-	-	-	-	-	-	-	-	-	២១.៩៩២.៧២២
ផ្ទេរចេញពីបញ្ជី	-	(១៤៥.៨០៧)	(៥៦៦.៤៦៨)	-	(៦.៨១០)	(១.៧៩៨)	-	-	-	-	(៧២០.៨៨៣)
រំលស់	-	(៥.០៧៩.៩២០)	(១៣.១០៧.៨១៨)	(១០.៩៣៥.៨២៨)	(៨៧០.៤៨៦)	(១.៦៦៦.៩០៥)	(៨.៥៦១.១៩៨)	(២២.០៦៣.៨៦០)	(១១៩.៧០៨)	-	(៦២.៤០៥.៧២៣)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៣២៩.៤១៧.២២១	៧៤.១៤០.៩៤០	៣០៨.៧៨៣.១២៥	៥៤.៨៨១.២៤២	១.៨៣៩.៩១១	៤.១៥៥.៩៥៣	៨៨.៣៤៩.៤០៦	២៩៦.៣៣១.៤១៤	៥៨០.១២៨	៤០៦.៩៧៧.២១៨	១.៥៦៥.៤៥៦.៥៥៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥											
ថ្លៃដើម	៣២៩.៤១៧.២២១	៩៥.៩៣៧.១៩៦	៣៩១.៧៩៨.២៨០	៩៣.៤៤១.៣២៧	៤.៦៩៧.០៥០	១២.៩៧៧.៩៦៥	១២៥.៤៩៤.៦៧៤	៤២២.៨៩១.២៨៦	១.៧៨៤.១១៧	៤០៦.៩៧៧.២១៨	១.៨៨៥.៤១៦.៣៣៤
រំលស់បង្គរ	-	(២១.៧៩៦.២៥៦)	(៨៣.០១៥.១៥៥)	(៣៨.៥៦០.០៨៥)	(២.៨៥៧.១៣៩)	(៨.៨២២.០១២)	(៣៧.១៤៨.២៦៨)	(១២៦.៥៥៩.៨៧២)	(១.២០៣.៩៨៩)	-	(៣១៩.៩៩៩.៧៧៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣២៩.៤១៧.២២១	៧៤.១៤០.៩៤០	៣០៨.៧៨៣.១២៥	៥៤.៨៨១.២៤២	១.៨៣៩.៩១១	៤.១៥៥.៩៥៣	៨៨.៣៤៩.៤០៦	២៩៦.៣៣១.៤១៤	៥៨០.១២៨	៤០៦.៩៧៧.២១៨	១.៥៦៥.៤៥៦.៥៥៨

កំណត់សម្គាល់ផែនការសង្គ្រោះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ការផ្ទៀងផ្ទាត់ការទិញបន្ថែម ជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ (ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ) មានដូចខាងក្រោម ៖

	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានធ្វើសវនកម្ម)</i>
ទិញបន្ថែម	៣៩២.១៦៦.៧៣៧	១៧០.៥៥៥.៩៨៦
ការធ្វើមូលធនកម្មការប្រាក់	(២.៨៧៩.៤៣១)	(១.១១៨.៥៦១)
តំហាយបុរេប្រទានទៅអ្នកផ្គត់ផ្គង់	(២.៥៧៣.៩៨១)	-
កំណើនទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់	(៧២.៥៦៩.៣៣៤)	(១៣.៦៥៩.៧៤២)
សាច់ប្រាក់បានប្រើក្នុងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៣១៤.១៤៣.៩៩១	១៥៥.៧៧៧.៦៨៣

ចំណាយការប្រាក់ដែលត្រូវបានធ្វើមូលធនកម្ម លើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានចំនួន ២.៨៧៩.៤៣១ ពាន់រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៖ ១.១១៨.៥៦១ ពាន់រៀល) ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៧. ទ្រព្យសម្បត្តិវិនិយោគ

	ដីធ្លី(*) ពាន់រៀល	ការកែលម្អ អគារ និងដី ពាន់រៀល	សំណង់កំពុង សាងសង់ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)				
ថ្លៃដើម	១២៦.៥៨៣.៦៦៥	១៧០.៧៧៥.៧២៦	២.៨៩៣.៧២៧	៣០០.២៥៣.១១៨
រំលស់បង្គរ	-	(៥៣.១៥៤.៩២៨)	-	(៥៣.១៥៤.៩២៨)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	១២៦.៥៨៣.៦៦៥	១១៧.៦២០.៧៩៨	២.៨៩៣.៧២៧	២៤៧.០៩៨.១៩០
ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១២៦.៥៨៣.៦៦៥	១១៧.៦២០.៧៩៨	២.៨៩៣.៧២៧	២៤៧.០៩៨.១៩០
ទិញបន្ថែម	-	៣៩៣.៣២៧	៥១.៧៨៩.៤៤៦	៥២.១៨២.៧៧៣
ផ្ទេរ	៥២.៥៥៧.២៣២	១.៦៤៥.៦៦៩	(៥៤.២០២.៩០១)	-
ផ្ទេរទៅទ្រព្យសម្បត្តិ និងបរិក្ខារ	(២១.៩៩២.៧២២)	-	-	(២១.៩៩២.៧២២)
លក់ចេញ	(៥៦៣.៤៥២)	-	-	(៥៦៣.៤៥២)
រំលស់	-	(៣.៥០៩.១៦៩)	-	(៣.៥០៩.១៦៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៥៦.៥៨៨.៧២៣	១១៦.១៥៦.៦២៥	៤៨០.២៧២	២៧៣.២២៥.៦២០
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
ថ្លៃដើម	១៥៦.៥៨៨.៧២៣	១៧២.៨១៤.៧២២	៤៨០.២៧២	៣៧៩.៨៧៣.៧១៧
រំលស់បង្គរ	-	(៥៦.៦៦៤.០៩៧)	-	(៥៦.៦៦៤.០៩៧)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបាន ធ្វើសវនកម្ម)	១៥៦.៥៨៨.៧២៣	១១៦.១៥០.៦២៥	៤៨០.២៧២	២៧៣.២១៩.៦២០

(*) ដីទាំងនេះរួមមានដីនៅតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងដីផ្សេងទៀតដែល កសស បានទិញ។ សម្រាប់ដីនៅតំបន់សេដ្ឋកិច្ចពិសេស កសស បានធ្វើការដោះស្រាយ និងបានធ្វើការទូទាត់ និងធ្វើការឈូសឆាយ-ចាក់ដីតំបន់នៅជុំវិញ ជាលទ្ធផល កសស ទទួលបានដីសរុបចំនួន ៦៨ ហិកតា។ កសស បានកត់ត្រារាល់ការចំណាយលើការទូទាត់ក្នុងការដោះស្រាយ និងបានធ្វើមូលធនកម្ម ព្រមទាំងកត់ត្រាជាតម្លៃដីក្នុងបញ្ជីគណនេយ្យ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងឆ្នាំ២០១២។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៧. ទ្រព្យសម្បត្តិវិនិយោគ (ត)

ការទិញជាសាច់ប្រាក់ នៃទ្រព្យសម្បត្តិវិនិយោគ ៖

	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងពេលការិយបរិច្ឆេទ (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	៥២.១៨២.៧៧៣	៥.៦៨៨.១៣៧
តំហយទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់	-	៨៨.៧៣០
សាច់ប្រាក់បានប្រើក្នុងការទិញទ្រព្យសម្បត្តិវិនិយោគ	៥២.១៨២.៧៧៣	៥.៧៧៦.៨៦៧

ចំនួនទឹកប្រាក់ទ្រព្យសម្បត្តិវិនិយោគខាងក្រោមនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗបណ្តោះអាសន្ន ដែលបានពិភាក្សាម្តងម្កាលក្នុងកម្មវិធីវិនិយោគ៖

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	លានរៀល	លានរៀល	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ចំណូលពីការជួល	៦៤២.៧៨៤	១.៣៩៣.២៦៤	៥.០៩៨.៣១៣	៤.៤៣៦.២៦៣
ចំណាយរំលស់	(៩២៤.១៥២)	(៩៧៩.២៥៣)	(៣.៥០៩.១៦៩)	(៣.៨៦៤.៤៤៤)
ចំណាយប្រតិបត្តិការផ្ទាល់ដែល កើតចេញពីការវិនិយោគ ទ្រព្យសម្បត្តិវិនិយោគដែល បង្កើតឱ្យមានចំណូលពីការ ជួល	(៣៩៥.៦៦៦)	(៦៩៤.៨០៦)	(២.៣៥៤.៧០០)	(៣.៣៤២.៩៩៤)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទទី០១ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៨. ទ្រព្យសកម្មអរូបី

**កម្មវិធីកុំព្យូទ័រ
ពាន់រៀល**

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)

ថ្លៃដើម	១១.៦៩៣.៧៣៧
រំលស់បង្គរ	(៩.៨៨៧.០៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	១.៨០៦.៦៩៤

ដំណាច់ការិយបរិច្ឆេទដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.៨០៦.៦៩៤
បន្ថែម	៣១២.៩២០
រំលស់បង្គរ	(១.២១១.៦៦៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៩០៧.៩៤៥

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ថ្លៃដើម	១២.០០៦.៦៥៧
រំលស់បង្គរ	(១១.០៩៨.៧១២)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៩០៧.៩៤៥

៩. ការវិនិយោគក្នុងក្រុមហ៊ុនពាក់ព័ន្ធនឹងក្រុមហ៊ុន

រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈវិស័យ និងឆន្ទៈមោះមុតក្នុងការសាងសង់ព្រែកជីកហូរណនតេជោ សម្រាប់ការពង្រីកការដឹកជញ្ជូនទ្វីស្ទីកតាមផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយបានសម្ពោធការសាងសង់គម្រោងព្រែកជីកហូរណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹមគ្នានោះ រាជរដ្ឋាភិបាលបានចង្អុលបង្ហាញអោយសហគ្រាសសាធារណៈរបស់រដ្ឋចំនួនពីរ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលក្នុងនោះ កសស មានទុនវិនិយោគចំនួន ២៦% ហើយបានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Funan Techo Inland Waterways and Logistics Company Limited (FTIWL)។ FTIWL បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ហើយសមាមាត្រនៃផលប្រយោជន៍កម្មសិទ្ធិគឺដូចគ្នាទៅនឹងសមាមាត្រនៃសិទ្ធិបោះឆ្នោតដែលបានកាន់កាប់។ FTIWL ដំណើរការព្រែកជីកហូរណនតេជោដើម្បីពង្រីកការដឹកជញ្ជូនទ្វីស្ទីកតាមផ្លូវទឹកក្នុងប្រទេស ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ។ ព្រែកជីកហូរណនតេជោ នឹងចូលរួមយ៉ាងសំខាន់សម្រាប់គាំទ្រ កសស អោយមានលក្ខណៈ Multimodal Transport ក្នុងការដឹកជញ្ជូនកាន់តែសម្បូរបែប រួមមាន ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក ដើម្បីអោយ កសស ឆាប់ឈានសម្រេចបានមាត្រដ្ឋានសេដ្ឋកិច្ចមួយដែលអាចប្រកួតប្រជែងខ្ពស់ និងទាក់ទាញនាវាធំៗអោយចូលចត ដោយពុំបាច់ផ្ទេរ-ផ្ទុកនៅកំពង់ផែមេ ក្នុងតំបន់នៃប្រទេសផ្សេងៗ។ លក្ខណៈសម្បត្តិនៃការបណ្តាក់ទុន គឺជាការវិនិយោគនៅក្នុងក្រុមហ៊ុនពាក់ព័ន្ធនឹងក្រុមហ៊ុន។ កសស បានចាប់ផ្តើមបង់ដើមទុននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១០. សន្និធិ

	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	លានរៀល	លានរៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានធ្វើសវនកម្ម)</i>
សម្ភារធុត់ផ្គង់	៣៨.០៧៦.៧៤៧	៣៧.៨៥០.៨២៨
សម្ភារងាយរលួយ	១.៧៥២.៦១០	១.១២២.៩២០
រូបិយ និងរូបិយអិល	២.១៥៤.៤១១	២.៤៥៨.៤១៣
	៤១.៩៨៣.៧៦៨	៤១.៤៣២.១៦១
សំវិធានធនសម្រាប់ការថយចុះតម្លៃសន្និធិ	(៨៥.៦៣៧)	(៨៥.៦៣៧)
	៤១.៨៩៨.១៣១	៤១.៣៤៦.៥២៤

១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	លានរៀល	លានរៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានធ្វើសវនកម្ម)</i>
គណនីអតិថិជនពាណិជ្ជកម្ម	៦៦.១២៩.៩២៩	៤៧.៩៥៣.៣៣០
សំវិធានធនសម្រាប់ខាតពណ៌ទាន់រំពឹងទុក	(១៧៤.៧៨៥)	(១០៤.១៥៧)
គណនីអតិថិជនពាណិជ្ជកម្ម-សុទ្ធ	៦៥.៩៥៥.១៤៤	៤៧.៨៤៩.១៧៣
បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់	៦៥.៩១៩.៤៩២	៦៨.៤៩៣.៤៧៣
បុរេប្រទានឱ្យភាគីពាក់ព័ន្ធ (ក)	៦៩.៧៧២.៧៣៦	-
បុរេប្រទានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ខ)	១.២២១.៣០៣	១.២២១.៣០៣
ចំណាយបង់មុន	៨៥.៤៣៥	៨៥.៥១៣
គណនីអតិថិជនផ្សេងៗ	១៣៦.៩៩៨.៩៦៦	៦៩.៨០០.២៨៩
	២០២.៩៥៤.១១០	១១៧.៦៤៩.៤៦២

កំណត់សម្គាល់ផ្សេងៗទៀតស្របតាមស្តង់ដារ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ (ត)

អតិថិជនរបស់ កសស គឺជាភ្នាក់ងារដឹកជញ្ជូនជាតិ និងអន្តរជាតិនានា។ គណនីអតិថិជនពាណិជ្ជកម្ម គឺជាគណនីមានរយៈពេលខ្លី។

- (ក) នេះគឺបុរេប្រទានឱ្យក្រុមហ៊ុន ហ្វូណន តេជោ ខាណែល អ៊ិនវេសម៉ិន ឯ.ក ។
- (ខ) នេះគឺជាសមតុល្យបុរេប្រទានសាច់ប្រាក់នៅសល់ ដែលត្រូវប្រគល់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ហៅកាត់ថា MoPWT) យោងទៅតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ ប្រាក់បុរេប្រទានត្រូវបានប្រើប្រាស់ សម្រាប់ការសាងសង់អគារការិយាល័យរបស់ MoPWT ។

១២. ប្រាក់បញ្ញើនៅធនាគារ

	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី	៩១.៤៥៦.១៣៩	១២០.៣៨២.១២៣
បង្កការប្រាក់ត្រូវទទួល	២.៥៩៦.៩៤៩	៣.៦១៦.៧៤៧
	<u>៩៤.០៥៣.០៨៨</u>	<u>១២៣.៩៩៨.៨៧០</u>
សវិធានធនសម្រាប់ខាតបង់ធនាគាររំពឹងទុក	(១.៧៧៧.៧៥៤)	(១៨៤.៦៩៥)
	<u>៩២.២៧៥.៣៣៤</u>	<u>១២៣.៨១៤.១៧៥</u>
	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៩២.២៧៥.៣៣៤	១១៧.៣១១.២៤២
រយៈពេលវែង	-	៦.៥០២.៩៣៣
	<u>៩២.២៧៥.៣៣៤</u>	<u>១២៣.៨១៤.១៧៥</u>

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៣. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
សាច់ប្រាក់ក្នុងដៃ	២៨៨.៩៦៦	១៧៦.១៩៨
សាច់ប្រាក់នៅធនាគារ	១០១.៨៦៣.៥១៧	២៧.០០៩.៦៦៩
	<u>១០២.១៥២.៤៨៣</u>	<u>២៧.១៨៥.៨៦៧</u>

កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៤. ដើមទុន និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ 'ក' (*)		ភាគហ៊ុនប្រភេទ 'ខ' (**)		ភាគហ៊ុនប្រភេទ 'គ' (***)		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

(*) យោងតាមមាត្រា ១១ នៃលក្ខន្តិកៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដើមទុនចំនួន ៤៥០.៣០២.៨២៨.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ 'ក' ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ភាគហ៊ុនប្រភេទ 'ខ' ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន និងភាគហ៊ុនប្រភេទ 'គ' ចំនួន ២១.៤៤២.៩៩២ ហ៊ុន ដែលមានតម្លៃចារឹក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ 'ក' ភាគហ៊ុនប្រភេទ 'ខ' ត្រូវបានកាន់កាប់ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគហ៊ុនប្រភេទ 'គ' ត្រូវបានកាន់កាប់ដោយវិនិយោគិនសាធារណៈ។ ភាគហ៊ុនប្រភេទ 'ក' មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈ។ ភាគហ៊ុនប្រភេទ 'ខ' និងភាគហ៊ុនប្រភេទ 'គ' មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ដោយឡែកសម្រាប់ភាគហ៊ុនប្រភេទ 'គ' ត្រូវបោះឆ្នោតអនុម័តនៅក្នុងមហាសន្និបាត ភាគទុនិក។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៤. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

(**) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

ភាគទុនិក	ភាគរយ	ចំនួនភាគហ៊ុន	ពាន់រៀល
ភាគហ៊ុនប្រភេទ 'ខ'			
រាជរដ្ឋាភិបាលកម្ពុជា	៧៥,០០%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
ភាគហ៊ុនប្រភេទ 'គ' (***) ៖			
ក្រុមហ៊ុន Kamigumi Co., Ltd.	១៣,០០%	១១.១៥០.៣២៤	១១.១៥០.៣២៤
ក្រុមហ៊ុន KOBE-OSAKA International Port Corporation	២,៥០%	២.១៤៤.៣០០	២.១៤៤.៣០០
គម្រោងភាគហ៊ុនរបស់បុគ្គលិក	២,៥០%	២.១៤៤.២៩៩	២.១៤៤.២៩៩
វិនិយោគិនសាធារណៈ	៧,០០%	៦.០០៤.០៦៩	៦.០០៤.០៦៩
	២៥,០០%	២១.៤៤២.៩៩២	២១.៤៤២.៩៩២
	១០០,០០%	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧

(***) ភាគហ៊ុនប្រភេទ 'គ'ដែលបានបោះផ្សាយ មានចំនួន ២១.៤៤២.៩៩២ ដែលមានតម្លៃចារឹក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ 'គ'ដែលបានបោះផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់។

កំណត់សម្គាល់ផែនការប្រកួតប្រជែងសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៥. ទុនបម្រុងផ្សេងៗ

	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
នៅថ្ងៃទី០១ ខែមករា	៦១.៧០២.៦៤៤	៤៩.៥០៦.០៩៤
បន្ថែម៖ ទុនបម្រុងទូទៅ	៦.៣៣៦.៦៨១	៦.០៩៨.២៧៥
បន្ថែម៖ ទុនបម្រុងស្របច្បាប់	៦.៣៣៦.៦៨១	៦.០៩៨.២៧៥
	<u>១២.៦៧៣.៣៦២</u>	<u>១២.១៩៦.៥៥០</u>
	<u>៧៤.៣៧៦.០០៦</u>	<u>៦១.៧០២.៦៤៤</u>

មាត្រា៦៥ នៃលក្ខន្តិកៈចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បានចែងថា ប្រាក់ចំណេញប្រចាំឆ្នាំរបស់ កសស បន្ទាប់ពីទូទាត់ការខាតយោងរួច (ប្រសិនបើមាន) ត្រូវបានបែងចែកទៅក្នុងទុនបម្រុងទូទៅចំនួន ៥% និងទុនបម្រុងតាមច្បាប់ចំនួន ៥% ។

កំណត់សម្គាល់ផែនការស្រុកស្រីសោយ

កំណត់សម្គាល់ផែនការស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៦. ប្រាក់កម្ចី

	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3 (i)	២២.៦៤៧.៣១៦	២៧.២០៧.៦៩៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4 (i)	៦៦.៨៦៩.០១៨	៧៤.៥១៦.៣០៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6 (i)	៣.៤៨១.៧២៥	៣.៧៧៥.៨២២
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8 (i)	៦៦.៨២៥.៣៣៧	៦៩.១១៤.៦៩០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10 (i)	១២៧.៣៨៥.៤៧០	១៣៤.៩៤៦.៩២៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21 (i)	២៨៥.៨៣០.៨១៥	៩៤.៦៩៣.៤៣៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27 (i)	១៩.៩៧១.៨៤៥	-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – កម្ចីរយៈពេលវែង (ii)	៧០.៣៧៧.៣៧៣	-
	៦៦៣.៣៨៨.៨៩៩	៤០៤.២៥៤.៨៧៦

(i) ប្រាក់កម្ចី MoEF – (JBIC) និង (JICA)

រាជរដ្ឋាភិបាលកម្ពុជា (RGC) តំណាងដោយ MoEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង Japan Bank for International Cooperation (JBIC) ដើម្បី គាំទ្រដល់គម្រោងពង្រីកអាជីវកម្មរបស់ កសស ។ កសស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីដាច់ដោយឡែកពី គ្នាជាមួយ RGC តំណាងដោយ MoEF ជាមួយនឹងការរៀបចំដែល JICA និង JBIC នឹងធ្វើការទូទាត់ដោយផ្ទាល់ទៅឱ្យអ្នក ផ្គត់ផ្គង់របស់ កសស។ ការទូទាត់សងប្រាក់កម្ចីធ្វើឡើងដោយ កសស ត្រូវទូទាត់សងទៅ MoEF តាមកាលវិភាគសង ប្រាក់។

(ii) ប្រាក់កម្ចីពី MoEF

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ប្រាក់កម្ចីឱ្យ កសស ដើម្បីវិនិយោគលើក្រុមហ៊ុន ហ្វូណន តេជោ ខាណែល អ៊ិនវេសមិន ឯ.ក ក្នុងគោលបំណងគាំទ្រ និងចូលរួមក្នុងគម្រោងព្រែកដឹកហ្វូណនតេជោ។

កំណត់សម្គាល់តម្រូវការសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៦. ប្រាក់កម្ចី (ត)

កាលកំណត់របស់ប្រាក់កម្ចីទាំងនេះ មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី		
មិនលើសមួយឆ្នាំ	២៧.២៥៨.៩៨៥	២៦.៥២៧.៧០៦
រយៈពេលវែង		
ពីមួយឆ្នាំ ទៅពីរឆ្នាំ	៣២.០៤៨.៩៩៨	២៤.៣៧៥.២៧២
ពីពីរឆ្នាំ ទៅបីឆ្នាំ	៣១.៥០៥.២៩៥	២៤.៣៧៥.២៧២
ពីបីឆ្នាំ ទៅបួនឆ្នាំ	៣១.៥០៥.២៩៥	២៤.៣៧៥.២៧២
ពីបួនឆ្នាំ ទៅប្រាំឆ្នាំ	២៧.០៤៤.៩៩៧	២៤.៣៧៥.២៧២
លើសប្រាំឆ្នាំឡើងទៅ	៥១៤.០២៥.៣២៩	២៨០.២២៦.០៨២
	<u>៦៣៦.១២៩.៩១៤</u>	<u>៣៧៧.៧២៧.១៧០</u>
	<u>៦៦៣.៣៨៨.៨៩៩</u>	<u>៤០៤.២៥៤.៨៧៦</u>

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាមលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដែលត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុងកម្រិតតម្លៃសមស្រប ដោយសារមានការរួមបញ្ចូលនូវធាតុចូលដែលមិនអាចសង្កេតបាន រួមមាន ហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

ប្រាក់កម្ចីជាប្រភេទប័ណ្ណផ្សេងក្រៅពីប្រភេទប័ណ្ណគោល មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់យ៉េនជប៉ុន (JPY)	៥២៦.១៤២.៥០៨	៣២៩.៧៣៨.៥៦៩
ប្រាក់ដុល្លារអាមេរិក (US\$)	១៣៧.២៤៦.៣៩១	៧៤.៥១៦.៣០៧
	<u>៦៦៣.៣៨៨.៨៩៩</u>	<u>៤០៤.២៥៤.៨៧៦</u>

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៦. ប្រាក់កម្ចី (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	៣,៧០%	៣,៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10	១,៦៥%	១,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21	១,២៦%	១,២៦%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27	១,៣៦%	-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – ឥណទានរយៈពេលវែង	២,០០%	-

១៧. កាតព្វកិច្ចអត្ថប្រយោជន៍សាធារណៈ

ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់	៩៨.៨៥៣.៨២៦	៩៦.៣៣៨.៥២៨
ស្ថានភាពអធន (Unfunded status)	៩៨.៨៥៣.៨២៦	៩៦.៣៣៨.៥២៨
បំណុលសុទ្ធដែលបានកាត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្ន	៩៨.៨៥៣.៨២៦	៩៦.៣៣៨.៥២៨

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៧. ភាគពូកិច្ចអត្ថប្រយោជន៍សាធនវត្ថុ (ត)

បម្រែបម្រួលភាគពូកិច្ចអត្ថប្រយោជន៍សាធនវត្ថុក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៩៦.៣៣៨.៥២៨	៧៧.៨៩០.៩២៥
ចំណាយលើអត្ថប្រយោជន៍បច្ចុប្បន្ន	៣.០២៧.២២៤	១.៨១៨.០៨៨
ចំណាយហិរញ្ញវត្ថុ	៥.១០៦.៧៤៥	៤.៨៥៧.៨១៥
ចំណាយលើអត្ថប្រយោជន៍អតីតភាពការងារ	-	៨.២៨៣
អត្ថប្រយោជន៍បានបង់	(៥.៦១៨.៦៧១)	(៤.៥៧៣.៤០៩)
ខាតពីការវាយតម្លៃឡើងវិញ ដែលកើតពីបម្រែបម្រួលការសន្មតនៃការវាយតម្លៃ និងបទពិសោធន៍នៃការធ្វើនិយ័តកម្ម	-	១៦.៣៣៦.៨២៦
សមតុល្យចុងគ្រា	៩៨.៨៥៣.៨២៦	៩៦.៣៣៨.៥២៨

	៣១ ធ្នូ ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៦.០៦១.១៥៦	៥.១៦២.៤៤៣
រយៈពេលវែង	៩២.៧៩២.៦៧០	៩១.១៧៦.០៨៥
	៩៨.៨៥៣.៨២៦	៩៦.៣៣៨.៥២៨

ចំណាយអត្ថប្រយោជន៍សាធនវត្ថុ ដែលត្រូវបានទទួលស្គាល់នៅក្នុងគណនីប្រាក់បៀវត្ស ប្រាក់ឈ្នួល និង
ចំណាយពាក់ព័ន្ធ និងគណនីការវាស់វែងភាគពូកិច្ចអត្ថប្រយោជន៍សាធនវត្ថុឡើងវិញ នៅក្នុងរបាយការណ៍ចំណេញ-
ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន ដូចខាងក្រោម៖

កំណត់សម្គាល់ផែនការប្រកួតប្រជែងសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៧. កាតព្វកិច្ចអត្ថប្រយោជន៍សាធារណៈ (ត)

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ចំណាយលើអត្ថប្រយោជន៍				
បច្ចុប្បន្ន	៧៥៦.៨០៦	៤៥៤.៥២២	៣.០២៧.២២៤	១.៨១៨.០៨៨
ចំណាយការប្រាក់	១.២៧៦.៦៨៦	១.២១៤.៤៥៤	៥.១០៦.៧៤៥	៤.៨៥៧.៨១៥
ចំណាយលើអត្ថប្រយោជន៍				
ក្នុងអតីតកាល	-	៨.២៨៣	-	៨.២៨៣
	២.០៣៣.៤៩២	១.៦៧៧.២៥៩	៨.១៣៣.៩៦៩	៦.៦៨៤.១៨៦

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

	២០២៥	២០២៤
អត្រាអប្បហារក្នុងមួយឆ្នាំ	៥,៥%	៥,៥%
អត្រាកំណើនប្រាក់បៀវត្សក្នុងមួយឆ្នាំ	៥,០%	៥,០%
អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ	០,៥%	០,៥%
អត្រាមរណៈ	១០០% នៃឆ្នាំ២០១៧ របស់ប្រទេសថៃ	១០០% នៃឆ្នាំ២០១៧ របស់ប្រទេសថៃ
អត្រាពិការភាព	តារាងមរណភាពធម្មតា ១០% នៃអត្រាមរណៈមុន ពេលចូលនិវត្ត	តារាងមរណភាពធម្មតា ១០% នៃអត្រាមរណៈ មុនពេលចូលនិវត្ត

កំណត់សម្គាល់ផែនការសង្គ្រោះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៨. ចំណូលពន្យារ

	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
គិតត្រឹមថ្ងៃទី០១ ខែមករា	១៧.២៤២.១៨០	១៤.៥១៧.២៧៤
ទឹកប្រាក់បានទទួលអំឡុងឆ្នាំ	១.៨៧៣.៩១៩	៦.១៧៣.៧៦៨
បានទទួលស្គាល់ជាចំណូលបានពីការជួល	(២.៤៩៨.៦៦០)	(៣.២០៥.៩៨៣)
លម្អៀងពីការប្តូរប្រាក់ប័ណ្ណបរទេស	(៥៧.៣៥២)	(២៤២.៨៧៩)
	<u>១៦.៥៦០.០៨៧</u>	<u>១៧.២៤២.១៨០</u>
	៣១ ធ្នូ ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	១.៦៨៧.៥១២	១.៣៣៦.៦៦១
រយៈពេលវែង	១៤.៨៧២.៥៧៥	១៥.៩០៥.៥១៩
	<u>១៦.៥៦០.០៨៧</u>	<u>១៧.២៤២.១៨០</u>

១៩. សម្បទានពីរាជរដ្ឋាភិបាល

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កសស បានទទួលសំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ដែលតម្លៃសំណង់មានចំនួន ៥.១៥៦.៣៣៩ ពាន់រៀល (ស្មើនឹង ១.២៧១.៩១៤ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ជាសម្បទានក្រោមគោលបំណងរួមចំណែកដល់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កសស បានទទួលស្គាល់សំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាអគារដែលស្ថិតក្រោមគណនីទ្រព្យសម្បត្តិ និងបរិក្ខារ និងគណនីសម្បទានពីរាជរដ្ឋាភិបាលពន្យារ ទៅតាមតម្លៃសំណង់។ រំលស់ស្ថានីយដឹកទំនិញកុងតឺន័រ និងចំណូលសម្បទានដែលពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មក្នុងរយៈពេល៣០ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាពភ្ជាប់ទៅនឹងសម្បទាននោះទេ។

កំពង់ផែសម្បទានក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៩. សម្បទានពីរាជរដ្ឋាភិបាល (ត)

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កសស បានទទួលបរិក្ខារកំពង់ផែសម្បទានចំណែកដាក់ចល័ត នៅតែមែន ចំនួនពីរគ្រឿង ដែលមានតម្លៃ ៤៥.៦៤៥ លានរៀល (ស្មើនឹង ១១.០៧៩.០៧១ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលជាជំនួយឥតសំណង ក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កសស បានទទួលស្គាល់ថា លើកដាក់ចល័តនៅតែមែនជាបរិក្ខារកំពង់ផែសម្បទាន ដែលស្ថិតក្រោមគណនីទ្រព្យសម្បត្តិ និងបរិក្ខារ និងសម្បទានពីរាជរដ្ឋាភិបាលពន្យារ ទៅតាមតម្លៃរបស់ឧបករណ៍។ លើសនៃថ្លៃលើកដាក់ចល័តនៅតែមែន និងចំណូលសម្បទានដែលពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មក្នុងរយៈពេល១៥ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

យោងតាម 'លិខិតប្តូរសារ' រវាងរាជរដ្ឋាភិបាលកម្ពុជា (ភាគីទទួល) និងរាជរដ្ឋាភិបាលជប៉ុន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ឱ្យក្រោមសម្បទាន ត្រូវបានរក្សាទុក និងប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព សម្រាប់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម និង គោលបំណងផ្សេងៗ។ លើសពីនេះ ផលិតផល និង/ឬ សេវាកម្ម ក្រោមជំនួយ ត្រូវបានប្រើប្រាស់ជាគោលការណ៍ ដោយអ្នកប្រើប្រាស់ចុងក្រោយដែលរួមទាំងភាគីទទួលផងដែរ សម្រាប់គោលបំណងមិនមែនពាណិជ្ជកម្ម។

	៣១ ធ្នូ ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៤៧.១១១.៧០៤	៥០.៣២៦.៦៣៤
បានបញ្ចេញទៅជាចំណេញ-ខាត អំឡុងឆ្នាំ	(៣.២១៤.៩៣០)	(៣.២១៤.៩៣០)
សមតុល្យចុងគ្រា	៤៣.៨៩៦.៧៧៤	៤៧.១១១.៧០៤
	៣១ ធ្នូ ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៣.២១៤.៩៣០	៣.២១៤.៩៣០
រយៈពេលវែង	៤០.៦៨១.៨៤៤	៤៣.៨៩៦.៧៧៤
	៤៣.៨៩៦.៧៧៤	៤៧.១១១.៧០៤

កំណត់សម្គាល់ត្រូវបានកែសម្រួល

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២០. ភាគលាភ

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការបែងចែកភាគលាភ ចំពោះប្រាក់ ចំណេញសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ភាគហ៊ុន ប្រភេទ 'ខ'	៥.០០០.០០០	៥.០០០.០០០
ភាគហ៊ុន ប្រភេទ 'គ'	១១.៨៧៩.៤១៨	១០.៨០៧.២៦៨
	<u>១៦.៨៧៩.៤១៨</u>	<u>១៥.៨០៧.២៦៨</u>

កសស បានទូទាត់ភាគលាភនៃភាគហ៊ុន ប្រភេទ 'ខ' នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ និងភាគហ៊ុន ប្រភេទ 'គ' នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

២១. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ចំណូលលើកដាក់ពីនាវ៉ា	៩០.៥៨១.៧៤៨	៦៣.៩៤៧.៤២៤	២៩៦.៩០១.៤៣៤	២២៧.៦៤៣.១៥៥
ចំណូលលើកដាក់លើទីលាន (LO-LO)	៦៥.៩៣៥.៣៨៨	៣៨.៤៩១.៨៤៥	២០៧.៣១៥.៨៧៩	១៤៣.៧០២.០៦៨
ចំណូលពីសេវាកម្មផ្ទៃ	៣០.៩២១.០០៧	២១.៥៦១.១១១	១០៤.៥៥០.៨០៨	៧៨.១៨៥.៦៣៥
ចំណូលផ្សេងៗ	១.០១៥.៦០៦	៥១៨.៩៩៥	៤.៣៧៧.១៨២	២.០៣០.០៨២
	<u>១៨៨.៤៥៣.៧៤៩</u>	<u>១២៤.៥១៩.៣៧៥</u>	<u>៦១៣.១៤៥.៣០៣</u>	<u>៤៥១.៥៦០.៩៤០</u>

ពេលវេលានៃការទទួលស្គាល់

ចំណូល៖				
ទទួលស្គាល់នៅពេលតែមួយ	១៦៨.៧៥០.៣៦៦	១១៨.៤៩២.៥៣៥	៥៦៤.១២៧.១៥៨	៤២៩.៩០៥.៤៩០
ទទួលស្គាល់តាមដំណាក់កាល	១៩.៧០៣.៣៨៣	៦.០២៦.៨៤០	៤៩.០១៨.១៤៥	២១.៦៥៥.៤៥០
	<u>១៨៨.៤៥៣.៧៤៩</u>	<u>១២៤.៥១៩.៣៧៥</u>	<u>៦១៣.១៤៥.៣០៣</u>	<u>៤៥១.៥៦០.៩៤០</u>

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២២. ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់បៀវត្សបុគ្គលិក	៣៣.០២១.៤៨១	២៤.០៧៣.៥៤០	១១៣.៨៣១.០១០	៩១.៥៨១.៨៨២
ប្រាក់រង្វាន់	១១.២២០.៦៣២	៦.០៣៧.៤៥១	៣៤.៧៤៦.៣៤១	២៤.៦៥២.៦២៥
ចំណាយអត្ថប្រយោជន៍សោធន				
និវត្តន៍ (កំណត់សម្គាល់ ១៧)	២.០៣៣.៤៩២	១.៦៧៧.២៥៩	៨.១៣៣.៩៦៩	៦.៦៨៤.១៨៦
ការទូទាត់ប្រាក់បំណាច់អតីតភាព				
ការងារបង្ក	១.៤៩៣.៦១២	១.២៣៤.១២៣	៦.២២២.២១៦	៥.៣៥៧.៤៥០
ចំណាយសន្តិសុខសង្គមផ្សេងៗ	៤៤២.២០៨	៥០៥.៧២៩	១.៨៥៧.៤៤០	១.៦០៨.០៣៤
លាភការរបស់ក្រុមប្រឹក្សាភិបាល	៣៤៩.២០០	៣៤៩.២០០	១.៣៩៦.៨០០	១.៣៩៦.៨០០
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	៥៥.៧៣១	២៩.៩១៥	១២៩.៦៤៦	១២៣.០០០
ចំណាយផ្សេងៗពាក់ព័ន្ធនឹង				
បុគ្គលិក	២.១៤១.៣៩៣	១.៨៤៧.៧៦៥	៨.៥៣៩.៤៩៧	៦.៤២២.៥២៧
	៥០.៧៥៧.៧៤៩	៣៥.៧៥៤.៩៨២	១៧៤.៨៥៦.៩១៩	១៣៧.៨២៦.៥០៤

២៣. ចំណាយសម្ភារៈធ្លាក់ធ្លិន

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ចំណាយលើសម្ភារៈដោយឆេះ	១៤.២៦៨.៨៥៨	១១.៤១៧.៥១០	៥២.៥៣០.១១៦	៤៧.៣១២.១៧៤
គ្រឿងបន្លាស់	៩.៦៥៥.៤៦៩	៦.៤៨២.១៩៣	២៩.២៥៨.១១៣	២៩.៧០៦.៨០៤
សម្ភារឃ្លាំង	៦.៩៤០.០៧៦	៤.៩១៦.២៣៣	២៨.១៣៦.៨០៩	១៩.៤៩៥.៦៣៤
ប្រេងរ៉ែអិល និងប្រេងម៉ាស៊ីន -				
សម្ភារធ្លាក់ធ្លិន	១.៧៥៦.១៦៥	១.៣៧៧.១៧៦	៦.២៨៨.៣៣៤	៤.៨៧៦.៤១២
សម្ភារធ្លាក់ធ្លិនការិយាល័យ	២.៣៩៥.៧៨៤	២.៣២៦.០៦០	៥.២០៩.៨៩៧	៥.១២៣.៣៦១
សម្ភារប្រើប្រាស់ផ្សេងៗ	១.១៣១.៧៦២	២៤៩.៥៦១	២.៨៧៥.១៦១	១.៦៤៤.៦៨៤
	៣៦.១៤៨.១១៤	២៦.៧៦៨.៧៣៣	១២៤.២៥៨.៤៣០	១០៨.១៩៩.០៦៩

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនស៊ីហានុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៤. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងរំលស់ទ្រព្យសកម្មអរូបី

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៦.០៧៤.១៦៤	១៣.៨៦៤.២២៦	៦២.៤០៥.៧២៣	៤៩.២៧២.៧៧៨
ទ្រព្យសម្បត្តិវិនិយោគ	៩២៤.១៥២	៩៧៩.២៥៣	៣.៥០៩.១៦៩	៣.៨៦៤.៤៤៤
ទ្រព្យសកម្មអរូបី	៣១១.៥៩១	២៩៩.៨២១	១.២១១.៦៦៩	១.១៨៥.៦៤៩
	១៧.៣០៩.៩០៧	១៥.១៤៣.៣០០	៦៧.១២៦.៥៦១	៥៤.៣២២.៨៧១

២៥. ចំណូលហិរញ្ញវត្ថុ - សុទ្ធ

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ចំណូលហិរញ្ញវត្ថុ ៖				
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ				
ធនាគារ (ក)	១.៥៣៦.៨០១	១.៥៩០.១៤០	៥.៦៨០.៥៩៤	៧.១៩២.១២៣
ចំណេញពីការប្តូរប័ណ្ណ				
បរទេស (គ)	២៤.៣៩៣.៥១០	៣៦.៥៥២.៥២៧	៦.២៣៥.៧៣០	៣៤.៥៩៣.៧៥២
	២៥.៩៣០.៣១១	៣៨.១៤២.៦៦៧	១១.៩១៦.៣២៤	៤១.៧៨៥.៨៧៥
ចំណាយហិរញ្ញវត្ថុ ៖				
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(២.២២៨.១៣៨)	(១.៨៣៤.៣៦៨)	(៧.៦៦៦.៤១១)	(៧.៨៣៩.២៣៨)
ចំណាយការប្រាក់លើប្រាក់កម្ចីពី				
ធនាគារ	-	(២០.៨៥០)	(៣៧៣.៣០៤)	(៦៧៩.៩១៩)
	(២.២២៨.១៣៨)	(១.៨៥៥.២១៨)	(៨.០៣៩.៧១៥)	(៨.៥១៩.១៥៧)
ចំណូលហិរញ្ញវត្ថុ - សុទ្ធ	២៣.៧០២.១៧៣	៣៦.២៨៧.៤៤៩	៣.៨៧៦.៦០៩	៣៣.២៦៦.៧១៨

កំណត់សម្គាល់តម្រូវការសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៥. ចំណូលហិរញ្ញវត្ថុ - សុទ្ធ (ត)

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលធ្វើនៅក្នុងធនាគារក្នុងប្រទេស ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់គឺជាការប្រាក់លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើហិរញ្ញប្បទានដោយ JICA និង JBIC (កំណត់សម្គាល់ ១៦ និង ២៨)។
- (គ) កសស មានប្រាក់កម្ចីជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់ ១៦)។ ដោយសារតែការឡើងចុះនៃតម្លៃប្រាក់រៀល ធៀបនឹងប្រាក់យើងជប៉ុន និងប្រាក់ដុល្លារអាមេរិក បណ្តាលឱ្យមានការខាត/ចំណេញជាសារវន្ត លើការប្តូររូបិយប័ណ្ណលើប្រាក់កម្ចីរបស់ កសស។ អត្រាប្តូររូបិយប័ណ្ណដែលត្រូវបានផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា នាដំណាច់ការិយបរិច្ឆេទរាយការណ៍មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២៥	៣០ កញ្ញា ២០២៥	៣១ ធ្នូ ២០២៤	៣០ កញ្ញា ២០២៤
ប្រាក់យើង/ប្រាក់រៀល	២៥,៨៧០	២៧,១២៥	២៥,៦១៥	២៨,៥២០
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល	៤.០១៣	៤.០១០	៤.០២៥	៤.០៦១

២៦. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរនាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសំវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការប្រកាស

កំណត់សម្គាល់លំហូរហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៧. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនគោល (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ កសស ចែកនឹងចំនួនភាគហ៊ុនធម្មតា ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ចំណេញរបស់ភាគទុនិក	៧៧.៣៣៧.៦៨៦	៦៣.៤៨៣.៨៤៣	១៧១.៩៧៨.៩៤៧	១២៦.៧៣៣.៦២៩
ចំនួនភាគហ៊ុនធម្មតា	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
ចំណេញក្នុងមួយភាគហ៊ុនគោល (រៀល)	៩០១,៦៧	៧៤០,១៥	២.០០៥,០៧	១.៤៧៧,៥៦

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយធ្វើនិយ័តកម្មលើចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ កសស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាដំណាច់ការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនគោល។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៨. ប្រតិបត្តិការភាគីពាក់ព័ន្ធ

កសស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកថាជាប្រតិបត្តិការភាគីពាក់ព័ន្ធ។

(ក) សមតុល្យភាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

	៣១ ធ្នូ ២០២៥ ពាន់រៀល	៣១ ធ្នូ ២០២៤ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
MoEF – (JBIC)	១៥៩.៨២៣.៣៩៦	១៧៤.៦១៤.៥១៣
MoEF – (JICA)	៤៣៣.១៨៨.១៣០	២២៩.៦៤០.៣៦៣
MoEF	៧០.៣៧៧.៣៧៣	-
	៦៦៣.៣៨៨.៨៩៩	៤០៤.២៥៤.៨៧៦

(ii) ទឹកប្រាក់ភាគីពាក់ព័ន្ធជំពាក់

	៣១ ធ្នូ ២០២៥ ពាន់រៀល	៣១ ធ្នូ ២០២៤ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
បុរេប្រទានទៅឱ្យក្រុមហ៊ុន ហ្វូណន តេដា ខាណែល អ៊ិនវេសម៉ិន ឯ.ក (កំណត់សម្គាល់ ១១)	៦៩.៧៧២.៧៣៦	-
បុរេប្រទានទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (កំណត់សម្គាល់ ១១)	១.២២១.៣០៣	១.២២១.៣០៣
	៧០.៩៩៤.០៣៩	១.២២១.៣០៣

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៨. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)

(ខ) ប្រតិបត្តិការភាគីពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ចំណាយប្រាក់អំឡុង				
ការិយបរិច្ឆេទ				
MoEF – (JICA)	៣៩៨.៧៨៩	៤៣២.១៤៩	១.៧៣៣.៦១៣	១.៨៦៧.៨៩០
MoEF – (JBIC)	១.២៨៥.៦៤៩	១.៤០២.២១៩	៥.៣៨៩.០៩៨	៥.៩៧១.៣៤៨
MoEF	៥៤៣.៧០០	-	៥៤៣.៧០០	-
	<u>២.២២៨.១៣៨</u>	<u>១.៨៣៤.៣៦៨</u>	<u>៧.៦៦៦.៤១១</u>	<u>៧.៨៣៩.២៣៨</u>

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទបីខែ		ដំណាច់ការិយបរិច្ឆេទដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)

ក្រុមប្រឹក្សាភិបាល

កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	៣៤៩.២០០	៣៤៩.២០០	១.៣៩៦.៨០០	១.៣៩៦.៨០០
	<u>៣៤៩.២០០</u>	<u>៣៤៩.២០០</u>	<u>១.៣៩៦.៨០០</u>	<u>១.៣៩៦.៨០០</u>

**បុគ្គលិកថ្នាក់គ្រប់គ្រង
សំខាន់ៗ**

ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.២០៥.៣៦២	៨៨៥.៣៧៧	៤.៦៩០.៦៣១	៣.៩៣៧.២២៩
ចំណាយអត្ថប្រយោជន៍សោធន				
និវត្តន៍ (*)	១១៧.១០៧	៨៤.៥៦៧	៣២៣.៥០៥	២៥៨.៣៩៨
	<u>១.៣២២.៤៦៩</u>	<u>៩៦៩.៩៤៤</u>	<u>៥.០១៤.១៣៦</u>	<u>៤.១៩៥.៦២៧</u>

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយក ដែលជាអ្នកសម្រេចចិត្តជាយុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ កសស ។

(*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានផ្តល់ជូនបុគ្គលិក កសស និងបុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងដប់ពីរខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៩. កិច្ចសន្យា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កសស មានកិច្ចសន្យាលើការទិញទ្រព្យសកម្មដែលនៅមិនទាន់ទូទាត់ ចំនួន ១.៣៧៤.០៤៨លានរៀល សម្រាប់ការទិញសេវាសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៦៥២.៤៦៣ លានរៀល)។



កំពង់ផែស្វយ័តក្រុងព្រះសីហនុ



អាសយដ្ឋាន

គិរៈប៊ីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

☎ ០៣៤ ៩៣៣ ៤១៦
☎ ០៣៤ ៩៣៣ ៥១១
☎ ០៧៨ ៤៩៦ ៧៨៩

🌐 www.pas.gov.kh
✉ pasinfo@pas.gov.kh
📘 Sihanoukville Autonomous Port